

ធនាគារវប្បធានកម្ពុជា ភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០១០៥៩៣)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ - ៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៧ - ៨
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៩ - ១០
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១១ - ៤៨

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយ ការអានរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែមានការភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសេចក្តីជូនដំណឹងជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អំឡុងពេលការិយបរិច្ឆេទចន្លោះពេលនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

យោងទៅតាមមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍សង្ខេបចន្លោះពេល ដែលភ្ជាប់មកជាមួយ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់នូវស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ និង ៦ខែ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ គិតត្រឹមកាលបរិច្ឆេទចេញបោះផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល៖



លោក Madi Akmambet
អភិបាលប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១



Head Office
No 141, 146, 148, and 148ABCD, Preah Sihanouk Blvd, and
No 15 and 153ABC, Street 278, Sangkat Boeung Keng Kang I,
Khan Boeung Keng Kang, Phnom Penh, Kingdom of Cambodia

Tel: (+855) 23 225 333
info@ababank.com
www.ababank.com

Fax: (+855) 23 216 333
P.O. Box: 2277
SWIFT: ABAKHPP

របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ជូនចំពោះភាគទុនិក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មក ជាមួយរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រួមទាំង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៦ខែ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។ គណៈគ្រប់គ្រងទទួលខុស ត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយស្របទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើសេចក្តីសន្និដ្ឋាន លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ សហគ្រាស។ ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសចំពោះ បុគ្គលទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពី សវនកម្ម។ ជាលទ្ធផល ការត្រួតពិនិត្យនេះ មិនអាចធ្វើឱ្យយើងខ្ញុំផ្តល់នូវអំណះអំណាងថា យើងខ្ញុំបាន ស្វែងយល់អំពីបញ្ហាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ ដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិយោបល់សវនកម្ម ទេ។

Deloitte refers to one or more of Deloitte Touche Tohmatsu Limited ("DTTL"), its global network of member firms, and their related entities (collectively, the "Deloitte organisation"), DTTL (also referred to as "Deloitte Global") and each of its member firms and related entities are legally separate and independent entities, which cannot obligate or bind each other in respect of third parties. DTTL and each DTTL member firm and related entity is liable only for its own acts and omissions, and not those of each other. DTTL does not provide services to clients. Please see www.deloitte.com/about to learn more

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលបានភ្ជាប់មកជាមួយ មិនបានបង្ហាញនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។

តំណាងក្រុមហ៊ុន ឌីឡូយីត (ខេមបូឌា) ខូអិលធីឌី



អ៊ីង គឹមសុភ័ក្ត្រា
នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំណុល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៥០៦.៤៣៨.៧៤៩	២.០៦៣.៧៣៨	៣៧៨.១០១.៣៧៣	១.៥២៩.៤២០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	១.៣៥៨.៧៣៣.៦៤៩	៥.៥៣៦.៨៤០	១.៤៨១.៦២៦.៧០១	៥.៩៩៣.១៨០
សមតុល្យនៅធនាគារនានា	៦	៥០៨.១២៨.៣៩៨	២.០៧០.៦២៣	៣២៥.៩៥៦.៤៩៧	១.៣១៨.៤៩៤
ឥណទានផ្តល់ដល់អតិថិជន	៧	៤.៤៥២.៨០៩.៩៥៦	១៨.១៤៥.២០១	៣.៨១៤.៥៩៩.៤១៤	១៥.៤៣០.០៥៥
មូលបត្រវិនិយោគ	៨	៧.៦១៥.៨០៩	៣១.០៣៤	៧.៤៣៤.០៨៦	៣០.០៧១
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤២.៥៧៩.០១៦	១៧៣.៥០៩	៤១.៧៣១.៨៩០	១៦៨.៨០៥
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	៣៥.៥៩៦.៤០៣	១៤៥.០៥៥	៣៣.៧១៩.០៧៤	១៣៦.៣៩៤
ទ្រព្យសកម្មអរូបី	១១	១៣.៧២៨.៣៥០	៥៥.៩៤៣	៨.៩៣១.៤៣០	៣៦.១២៨
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	១២	៨.០៥៩.៩៤១	៣២.៨៤៤	៥.៦៦៨.១១៤	២២.៩២៨
ទ្រព្យសកម្មផ្សេងៗ	១៣	៣៥.០៧៨.៥៧៩	១៤២.៩៤៥	៣០.៥១៤.៣៩២	១២៣.៤៣១
ទ្រព្យសកម្មសរុប		៦.៩៦៨.៧៦៨.៨៥០	២៨.៣៩៧.៧៣២	៦.១២៨.២៨២.៩៧១	២៤.៧៨៨.៩០៦
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៥.៥៥២.៤០៥.៤៧៦	២២.៥៨៥.៣០២	៤.៨៧១.៤៦៨.៣៧៦	១៩.៧០៥.០៩០
មូលបត្របំណុល	១៥	២១.២១៤.១៨៩	៨៦.៤៤៨	២១.២៨២.០៨៨	៨៦.០៨៦
ប្រាក់កម្ចី	១៦	៣២៨.៥៤១.៥៩២	១.៣៣៨.៨០៧	២៤២.០០៤.០៩១	៩៧៨.៩០៧
អនុបំណុល	១៧	១១៣.១២២.២៨៣	៤៦០.៩៧៣	១១៧.០២៣.០៣៥	៤៧៣.៣៥៨
បំណុលពន្ធលើប្រាក់ចំណេញ		២៣.៦១៩.៩០៨	៩៦.២៥១	៣៦.២១៧.០៤៨	១៤៦.៤៩៨
បំណុលភតិសន្យា	១៨	៣៧.៨៧២.០២៧	១៥៤.៣២៩	៣៥.៧២១.៩០២	១៤៤.៤៩៦
បំណុលផ្សេងៗ	១៩	៤១.២៥១.៥៧០	១៦៨.០៩៩	៣៦.៧៧៧.១២០	១៤៨.៧៦៧
បំណុលសរុប		៦.១០៨.០២៧.០៤៥	២៤.៨៩០.២០៩	៥.៣៦០.៤៩៤.៦៦០	២១.៦៨៣.២០២
មូលធន					
ដើមទុន		៤៥០.០០០.០០០	១.៨៣៣.៧៥០	៣៣៥.០០០.០០០	១.៣៥៥.០៧៥
ទុនបម្រុងតាមបទប្បញ្ញត្តិ		៤០.៥៨៨.៤៧០	១៦៥.៣៩៨	៤២.១៤១.៨៨៧	១៧០.៤៦៤
ប្រាក់ចំណេញរក្សាទុក		៣៧០.១៥៣.៣៣៥	១.៤៩៩.១៣១	៣៩០.៦៤៦.៤២៤	១.៥៨២.៣៣០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៩.២៤៤	-	(២.១៦៥)
មូលធនសរុប		៨៦០.៧៤១.៨០៥	៣.៥០៧.៥២៣	៧៦៧.៧៨៨.៣១១	៣.១០៥.៧០៤
បំណុល និងមូលធនសរុប		៦.៩៦៨.៧៦៨.៨៥០	២៨.៣៩៧.៧៣២	៦.១២៨.២៨២.៩៧១	២៤.៧៨៨.៩០៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ពេលនេះ។

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្រាប់រដ្ឋាករស្រុកស្រែចម្ការស្រះស្រោចស្រែ
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	២០	១០៩.២៦៣.៥៨៣	៤៤៣.៩៣៨	៨៤.១៩៥.៧២៣	៣៤៤.១០៨
ចំណាយលើការប្រាក់	២០	(១៦.០១២.៥០៤)	(៦៥.០៥៩)	(១៥.០៨១.៥២១)	(៦១.៦៣៨)
ចំណូលសុទ្ធពីការប្រាក់		៩៣.២៥១.០៧៩	៣៧៨.៨៧៩	៦៩.១១៤.២០២	២៨២.៤៧០
ចំណូលពីកម្រៃជើងសារ	២១	១២.៨៣៨.៩៩០	៥២.១៦៥	៧.៥២៩.១៩៤	៣០.៧៧២
ចំណាយលើកម្រៃជើងសារ	២១	(៤.៨១៩.៨៩៥)	(១៩.៥៨៣)	(៣.២៧៥.៤០០)	(១៣.៣៨៧)
ចំណូលសុទ្ធពីកម្រៃជើងសារ		៨.០១៩.០៩៥	៣២.៥៨២	៤.២៥៣.៧៩៤	១៧.៣៨៥
ចំណូលប្រតិបត្តិការផ្សេងៗ	២២	១.២៥១.២៣២	៥.០៨៤	៦២៥.៥៧០	២.៥៥៧
ចំណាយបុគ្គលិក	២៣	(២០.៦៨៣.២៥៩)	(៨៤.០៣៦)	(១៧.៨៦៦.៥៦៧)	(៧៣.០២១)
ចំណាយរំលស់	២៤	(៤.៥៨៣.០១៧)	(១៨.៦២១)	(៥.០៣៦.៣៤០)	(២០.៥៨៤)
ចំណាយប្រតិបត្តិការ	២៥	(៧.៩៧៣.៨១៩)	(៣២.៣៩៨)	(៧.២២៨.៤៩១)	(២៩.៥៤៣)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ លើទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(១១.៦៣០.៤៦៥)	(៤៧.២៥៥)	(២.៨២១.៨៦៥)	(១១.៥៣៣)
ប្រាក់ចំណេញមុនពន្ធ		៥៧.៦៥០.៨៤៦	២៣៤.២៣៥	៤១.០៤០.៣០៣	១៦៧.៧៣១
ពន្ធលើប្រាក់ចំណេញ		(១២.១៧១.០០០)	(៤៩.៤៥១)	(៩.០២៩.០០០)	(៣៦.៩០២)
ប្រាក់ចំណេញក្នុងគ្រា		៤៥.៤៧៩.៨៤៦	១៨៤.៧៨៤	៣២.០១១.៣០៣	១៣០.៨២៩
ចំណូលលម្អិតផ្សេងៗ		-	១០.៤៦៤	-	៦.៦១២
ចំណូលលម្អិតសរុបក្នុងគ្រា		៤៥.៤៧៩.៨៤៦	១៩៥.២៤៨	៣២.០១១.៣០៣	១៣៧.៤៤១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្រាប់រៀបចំរបាយការណ៍សង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	២០	២១២.២០៦.២០២	៨៦១.៧៦៩	១៦៦.៧៣៣.២០៣	៦៧៩.៦០៥
ចំណាយលើការប្រាក់	២០	(៣១.៤៩២.៤០៣)	(១២៧.៨៩១)	(២៨.៦៦៩.៦៦២)	(១១៦.៨៥៨)
ចំណូលសុទ្ធពីការប្រាក់		១៨០.៧១៣.៧៩៩	៧៣៣.៨៧៨	១៣៨.០៦៣.៥៤១	៥៦២.៧៤៧
ចំណូលពីកម្រៃជើងសារ	២១	២៥.៤៦៤.៦៣១	១០៣.៤១២	១៧.០៩៤.១៧៩	៦៩.៦៧៦
ចំណាយលើកម្រៃជើងសារ	២១	(៩.៣៥៦.០១៦)	(៣៧.៩៩៥)	(៧.៧១៤.៨៧៦)	(៣១.៤៤៦)
ចំណូលសុទ្ធពីកម្រៃជើងសារ		១៦.១០៨.៦១៥	៦៥.៤១៧	៩.៣៧៩.៣០៣	៣៨.២៣០
ចំណូលប្រតិបត្តិការផ្សេងៗ	២២	២.៤១៥.៨៤១	៩.៨១១	១.៣៩៤.៦២៦	៥.៦៨៤
ចំណាយបុគ្គលិក	២៣	(៤០.៤៨៩.៧១៤)	(១៦៤.៤២៩)	(៣៥.៩០៦.៧៤០)	(១៤៦.៣៥៦)
ចំណាយរំលស់	២៤	(៩.០២៦.៤៧០)	(៣៦.៦៥៦)	(៩.០៤៧.៩៣៨)	(៣៦.៨៨០)
ចំណាយប្រតិបត្តិការ	២៥	(១៦.១៨៦.២២៤)	(៦៥.៧៣១)	(១៥.០៥៣.០៣៨)	(៦១.៣៥៦)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ លើទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(១៥.៧៩១.៣៥៣)	(៦៤.១២៩)	(៤.៧៨៥.៧៩៤)	(១៩.៥០៧)
ប្រាក់ចំណេញមុនដកពន្ធ		១១៧.៧៤៤.៤៩៤	៤៧៨.១៦១	៨៤.០៤៣.៩៦០	៣៤២.៥៦២
ពន្ធលើប្រាក់ចំណេញ		(២៤.៧៩១.០០០)	(១០០.៦៧៥)	(១៨.៤៩០.០០០)	(៧៥.៣៦៥)
ប្រាក់ចំណេញក្នុងគ្រា		៩២.៩៥៣.៤៩៤	៣៧៧.៤៨៦	៦៥.៥៥៣.៩៦០	២៦៧.១៩៧
ចំណូលលម្អិតផ្សេងៗ		-	១១.៤០៩	-	៥.៥៧៥
ចំណូលលម្អិតសរុបក្នុងគ្រា		៩២.៩៥៣.៤៩៤	៣៨៨.៨៩៥	៦៥.៥៥៣.៩៦០	២៧២.៧៧២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេលនេះ។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំភាន់

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរ	សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	លានរៀល	ដុល្លារអាមេរិក	លានរៀល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹម									
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២១៥.០០០.០០០	៨៧៦.១២៥	៣៣៦៦១.៧៧៨	១៣៧.១៧២	២៤៧.៧១៨.៣៨៤	៩៩៩.៣៤៣	១០.១០៩	៤៩៦.៣៨០.១៦២	២.០២២.៧៤៩
ការបោះផ្សាយដើមទុនបន្ថែម	១២០.០០០.០០០	៤៨៩.១២០	-	-	-	-	-	១២០.០០០.០០០	៤៨៩.១២០
	៣៣៥.០០០.០០០	១.៣៦៥.២៤៥	៣៣៦៦១.៧៧៨	១៣៧.១៧២	២៤៧.៧១៨.៣៨៤	៩៩៩.៣៤៣	១០.១០៩	៦១៦.៣៨០.១៦២	២.៥១១.៨៦៩
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	៦៥.៥៥៣.៩៦០	២៦៧.១៩៧	-	៦៥.៥៥៣.៩៦០	២៦៧.១៩៧
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរ									
រូបិយប័ណ្ណ	-	-	-	-	-	-	៥.៥៧៥	-	៥.៥៧៥
	-	-	-	-	៦៥.៥៥៣.៩៦០	២៦៧.១៩៧	៥.៥៧៥	៦៥.៥៥៣.៩៦០	២៧២.៧៧២
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុន									
បម្រុងតាមបទប្បញ្ញត្តិ	-	-	៦.៥៦៦.៨៦២	២៦.៨៧៨	(៦.៥៦៦.៨៦២)	(២៦.៨៧៨)	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥.៩១០	-	៦០៦	-	-	-	-	៦.៥១៦
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៣៣៥.០០០.០០០	១.៣៧១.១៥៥	៤០.២២៨.៦៤០	១៦៤.៦៥៦	៣០៦.៧០៥.៤៨២	១.២៣៩.៦៦២	១៥.៦៨៤	៦៨១.៩៣៤.១២២	២.៧៩១.១៥៧

ធនាគារវឌ្ឍនៈអាស៊ី ម៉ាកាត់

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	លានរៀល	ដុល្លារអាមេរិក	លានរៀល
សម្រាប់ដំណាច់ការិយបរិច្ឆេទខែគិតត្រឹម									
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣៣៥.០០០.០០០	១.៣៥៥.០៧៥	៤២.១៤១.៨៨៧	១៧០.៤៦៤	៣៩០.៦៤៦.៤២៤	១.៥៨២.៣៣០	(២.១៦៥)	៧៦៧.៧៨៨.៣១១	៣.១០៥.៧០៤
បម្លែងពីប្រាក់ចំណេញរក្សាទុក	១១៥.០០០.០០០	៤៦៧.០១៥	-	-	(១១៥.០០០.០០០)	(៤៦៧.០១៥)	-	-	-
	៤៥០.០០០.០០០	១.៨២២.០៩០	៤២.១៤១.៨៨៧	១៧០.៤៦៤	២៧៥.៦៤៦.៤២៤	១.១១៥.៣១៥	(២.១៦៥)	៧៦៧.៧៨៨.៣១១	៣.១០៥.៧០៤
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	៩២.៩៥៣.៤៩៤	៣៧៧.៤៨៦	-	៩២.៩៥៣.៤៩៤	៣៧៧.៤៨៦
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១១.៤០៩	-	១១.៤០៩
	-	-	-	-	៩២.៩៥៣.៤៩៤	៣៧៧.៤៨៦	១១.៤០៩	៩២.៩៥៣.៤៩៤	៣៨៨.៨៩៥
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(១.៥៥៣.៤១៧)	(៦.៣៣០)	១.៥៥៣.៤១៧	៦.៣៣០	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១១.៦៦០	-	១.២៦៤	-	-	-	-	១២.៩២៤
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	៤៥០.០០០.០០០	១.៨៣៣.៧៥០	៤០.៥៨៨.៤៧០	១៦៤.១៣៤	៣៧០.១៥៣.៣៣៥	១.៤៩៩.១៣១	៩.២៤៤	៨៦០.៧៤១.៨០៥	៣.៥០៧.៥២៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ប្រាក់ចំណេញមុនបង់ពន្ធនិយ័តភាព៖				
ចំណាយរំលស់	២៤	៩.០២៦.៤៧០	៣៦.៦៥៦	៩.០៤៧.៩៣៨
ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	១៥.៧៩១.៣៥៣	៦៤.១២៩	៤.៧៨៥.៧៩៤
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១០៣.៣៩៨)	(២២.៤៣០)	(៩១)
ចំណេញពីការកែប្រែតម្លៃសន្យា		(៤៣.៦០៤)	(១៧៧)	-
ចំណូលសុទ្ធពីការប្រាក់	២០	(១៨០.៧១៣.៧៩៩)	(៧៣៣.៨៧៨)	(១៣៨.០៦៣.៥៤១)
		(៣៨.២៩៨.៤៨៤)	(១៥៥.៥២៩)	(៤០.២០៨.២៧៩)
បម្រែបម្រួល៖				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		១២១.៨៥៨.៣៧២	៤៩៤.៨៦៧	(៦.៩៣៤.០១៥)
សមតុល្យនៅធនាគារនានា		(៤០.០៤៥.៤៦៣)	(១៦២.៦២៥)	(៦៩.៤៦៥.០៧៨)
ឥណទានផ្តល់ដល់អតិថិជន		(៦៤៨.៨០៦.០២០)	(២.៦៣៤.៨០១)	(៣៦២.៦៨៥.៦៨៨)
ទ្រព្យសកម្មផ្សេងៗ		(៤.៦៩៨.១២៨)	(១៩.០៧៩)	(៤.៣៥៥.១០៦)
ប្រាក់បញ្ញើរបស់អតិថិជន		៦៧១.៣៦៣.៤៤៦	២.៧២៦.៤០៧	៤២៧.៨៧១.៦៤៩
បំណុលផ្សេងៗ		៤.៣៩៤.៧៥៤	១៧.៨៤៦	៧.០៥២.៦៤២
សាច់ប្រាក់បានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ		៦៥.៧៦៨.៤៧៧	២៦៧.០៨៦	(៤៨.៧២៣.៨៧៥)
ការប្រាក់បានទទួល		២០៥.៨៥៥.៣៥៩	៨៣៥.៩៧៩	១៦៤.០៦១.៥០៨
ការប្រាក់បានបង់		(២៩.២៦២.១៧១)	(១១៨.៨៣៤)	(២៨.៥១២.៧២១)
ពន្ធលើប្រាក់ចំណេញបានបង់		(៣៩.៧៧៩.៩៦៧)	(១៦១.៥៤៦)	(១២.០៩១.៣៧៤)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		២០២.៥៨១.៦៩៨	៨២២.៦៨៥	៧៤.៧៣៣.៥៣៨

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
សាច់ប្រាក់បានពីការលក់				
មូលបត្រវិនិយោគ	-	-	២៩.៧៦០.៣៥៨	១២១.៣០៣
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៥.៤៨៤.៦៥៦)	(២២.២៧៤)	(៩.៣៨២.៥៨៥)	(៣៨.២៤៤)
ការទិញទ្រព្យសកម្មអរូបី	(៥.៦៦១.៨៩៨)	(២២.៩៩៣)	(៩២៤.០៣២)	(៣.៧៦៦)
សាច់ប្រាក់បានពីការលក់ទ្រព្យ សម្បត្តិ និងបរិក្ខារ	១០៣.៣៩៨	៤២០	២២.៨៨២	៩៣
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/បានពី សកម្មភាពវិនិយោគ	(១១.០២៣.១៥៦)	(៤៤.៨៤៧)	១៩.៤៧៦.៦២៣	៧៩.៣៨៦
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការបោះផ្សាយដើមទុនបន្ថែម	-	-	១២០.០០០.០០០	៤៨៩.១២០
សាច់ប្រាក់បានពីប្រាក់កម្ចី	២៨៧.៤៦៤.០៤៩	១.១៦៧.៣៩២	៣៦២.២៧២.១៧០	១.៤៧៦.៦២១
ការទូទាត់សងប្រាក់កម្ចី	(២០២.៧២១.៩២២)	(៨២៣.២៤៤)	(៤០៣.០១៣.៧៥៥)	(១.៦៤២.៦៨៤)
ការទូទាត់សងអនុបណ្ណាល	(៣.៩០០.០០០)	(១៥.៨៣៨)	(២.៧០០.០០០)	(១១.០០៥)
ការទូទាត់សងប្រាក់ដើមកតិសន្យា	(៤.០១០.០៥៧)	(១៦.២៨៥)	(២.៨៧៨.២៨៥)	(១១.៧៣២)
សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន	៧៦.៨៣២.០៧០	៣១២.០១៥	៧៣.៦៨០.១៣០	៣០០.៣២០
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៦៨.៣៧០.៦១២	១.០៨៩.៨៥៣	១៦៧.៤៩១.២៩១	៦៨៤.៣២១
សាច់ប្រាក់និងសាច់ប្រាក់សមមូល នាដើមគ្រា	៥៩៥.២២០.៣៨៨	២.៤០៧.៦៦៦	៧១១.៨៨១.៦៩៩	២.៩០០.៩១៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២១.៦១៤	-	១៥.៦៦៨
សាច់ប្រាក់និងសាច់ប្រាក់ សមមូលនាចុងគ្រា	២៧ ៨៦៣.៥៩១.០០០	៣.៥១៩.១៣៣	៨៧៩.៣៧១.៩៩០	៣.៦០០.៩០៧

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានអនុម័តការបង្កើត ១១៥ លានដុល្លារអាមេរិក នៃប្រាក់ចំណេញរក្សាទុករបស់ធនាគារទៅជាមូលធនដែលធ្វើឱ្យដើមទុនសរុបកើនដល់ ៤៥០ លានដុល្លារ អាមេរិកដែលស្មើនឹង ៤៥០.០០០ ភាគហ៊ុន។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១. អំពីធនាគារ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានចុះបញ្ជីនៅកម្ពុជានៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ជាមួយក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. ៣២២/៩៧E (លេខចុះបញ្ជីពាណិជ្ជកម្មថ្មី ០០០១០៥៩៣) និង បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៦ ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារជាតិនៃកម្ពុជា (“NBC”) បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ ១៤ ដល់ធនាគារ ។

សកម្មភាពចម្បង របស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុង ការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ ១៤១ ១៤៦ ១៤៨ និង១៤៨ អា បេ សេ ដេ មហាវិថី ព្រះសីហនុ និងលេខ ១៥ និង ១៥៣ អា បេ សេ ស្តូវលេខ២៧៨ និង ផ្ទះលេខ ១៧១ ផ្លូវត្រសក់ផ្អែម ភូមិទី៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

របាយការណ៍សង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើង ដោយអនុលោមតាម ស្តង់ដារគណនេយ្យអន្តរជាតិ នៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយការអានរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល គួរតែមានការភ្ជាប់ ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសេចក្តីជូន ដំណឹងជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ នៅអំឡុងពេលការិយបរិច្ឆេទចន្លោះពេលនេះ។

២.២ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗនិងប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល តម្រូវឱ្យគណៈគ្រប់គ្រង ធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងសមតុល្យទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិល

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

២. មូលដ្ឋាននៃការរៀបចំ (ត)

២.២ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗនិងប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ(ត)

នៅក្នុងការរៀបចំឡើងនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ការវិនិច្ឆ័យសំខាន់ៗ ដែលត្រូវបានធ្វើដោយគណៈគ្រប់គ្រងក្នុងការអនុវត្តនូវគោលនយោបាយ គណនេយ្យ និង ប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ គឺដូចនឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែរ ។

២.៣ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅ និងគោលនយោបាយរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ គឺដូចនឹងអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

២.៤ ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ការកត់ត្រាប្តូរពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ ដូចដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា។

ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាមអត្រាចុងការិយបរិច្ឆេទនៃរបាយការណ៍ ដោយឡែកខ្ទង់ចំណូល និងចំណាយ នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ និងខ្ទង់នៅក្នុងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ។ លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេងៗ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកដូចខាងក្រោម៖

	អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម៦ខែ	អត្រាមធ្យម៣ខែ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	៤.០៧៥	៤.០៦១	៤.០៦៣
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៤.០៤៥	គ្មាន	គ្មាន
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៤.០៩៣	៤.០៧៦	៤.០៨៧

ធនាគារវិស័យអន្តរជាតិ ប័ណ្ណសម្រាប់

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យត្រូវបានអនុវត្ត ដោយមានសង្គតិភាព ដូចរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លើកលែងតែ ការអនុវត្តស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើ វិសោធនកម្មដូចខាងក្រោម។

៣.១ ស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដែលមានសុពលភាពនៅក្នុងការិយបរិច្ឆេទនេះ

ការធ្វើវិសោធនកម្មទៅលើ CIFRS ១៦	<i>សម្បទានការជួលដែលទាក់ទងនឹងកូវីដ-១៩</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ៩ CIAS ៣៩ CIFRS ៧ CIFRS ៤ និង CIFRS ១៦	<i>កំណែទម្រង់ទៅលើគោលការណ៍អត្រាការប្រាក់ - ភាគ២</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ១៦	<i>សម្បទានការជួលដែលទាក់ទងនឹងកូវីដ-១៩ ក្រោយថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១</i>

ការអនុវត្ត ស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មទាំងនេះ មិនមានផលប៉ះពាល់ជាសារវន្តទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

៣.២ ស្តង់ដារថ្មី និងកែប្រែដែលបានចេញផ្សាយតែពុំទាន់មានសុពលភាព

ការធ្វើវិសោធនកម្មទៅលើ CIAS ៣៧	<i>កិច្ចសន្យាខាតបង់ - ថ្លៃដើមក្នុងការបំពេញកិច្ចសន្យា</i>
ការកែសម្រួលប្រចាំឆ្នាំទៅលើស្តង់ដារ CIFRS ២០១៨-២០២០	<i>- ការធ្វើវិសោធនកម្មទៅលើ CIFRS ១ ការអនុវត្តជាលើក ដំបូងនៃស្តង់ដារ CIFRS - ការធ្វើវិសោធនកម្មទៅលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ - ការធ្វើវិសោធនកម្មទៅលើឧទាហរណ៍ពន្យល់លើCIFRS១៦ - ការធ្វើវិសោធនកម្មទៅលើ CIAS ៤១ កសិកម្ម</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១៦	<i>ទ្រព្យសម្បត្តិ និងបរិក្ខារ - ប្រាក់កម្រៃទទួលបានមុនពេល ការដាក់ប្រើប្រាស់</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ៣	<i>យោងនៃក្របខណ្ឌទស្សនទាន</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១	<i>ចំណាត់ថ្នាក់បំណុលជាអយ្យការ ឬអន្តរាគមន៍</i>
CIFRS ១៧	<i>កិច្ចសន្យាធានារ៉ាប់រង</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ១០ និង ២៨	<i>ការលក់ ឬការធ្វើវិភាគទាននៃទ្រព្យសម្បត្តិរវាងអ្នកវិនិយោគ និង ញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ៨	<i>និយមន័យនៃការប៉ាន់ស្មានគណនេយ្យ</i>
ការធ្វើវិសោធនកម្មទៅលើ CIAS១ និង របាយការណ៍អនុវត្តទី២ នៃ ស្តង់ដារ CIFRS	<i>ការបង្ហាញនៃគោលនយោបាយគណនេយ្យ</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១២	<i>ពន្ធពន្យារទៅលើទ្រព្យសកម្មនិងបំណុលដែលកើតឡើងពី ប្រតិបត្តិការតែមួយ</i>

គណៈគ្រប់គ្រងមិនរំពឹងថា ការអនុវត្តស្តង់ដារ ដែលបានរៀបរាប់ខាងលើនឹងមានផលប៉ះពាល់ជាសារវន្ត ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុងពេលអនាគតឡើយ។

ធនាគារវិស័យស្តុកស្តុម បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៤៨៧.៥៧១.៩៨៩	១.៩៨៦.៨៥៦	៣៦០.១៦០.៩៤៦	១.៤៥៦.៨៥១
សាច់ប្រាក់កំពុងប្រមូល	១៨.៨៦៦.៧៦០	៧៦.៨៨២	១៧.៩៤០.៤២៧	៧២.៥៦៩
	<u>៥០៦.៤៣៨.៧៤៩</u>	<u>២.០៦៣.៧៣៨</u>	<u>៣៧៨.១០១.៣៧៣</u>	<u>១.៥២៩.៤២០</u>

៥. សមតុល្យនៃធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់តម្កល់ធានាលើដើមទុន (ក)	៤៥.០១១.៨០១	១៨៣.៤២៣	៣៣.៥១៥.១៥៨	១៣៥.៥៦៩
ទុនបម្រុងកាតព្វកិច្ច (ខ)	៣៨៤.២៥១.១០៤	១.៥៦៥.៨២៣	៣៤៩.៥០១.៤៨០	១.៤១៣.៧៣៣
គណនីចរន្ត	១៣២.៧៥០.៧១៦	៥៤០.៩៥៩	១៣៨.៦១២.០៤៣	៥៦០.៦៨៦
មូលបត្រអាចជួញដូរបាន (NCD)	៧៩៦.៧២០.០២៨	៣.២៤៦.៦៣៥	៩៥៩.៩៩៨.០២០	៣.៨៨៣.១៩២
	<u>១.៣៥៨.៧៣៣.៦៤៩</u>	<u>៥.៥៣៦.៨៤០</u>	<u>១.៤៨១.៦២៦.៧០១</u>	<u>៥.៩៩៣.១៨០</u>

(ក) ប្រាក់តម្កល់ធានាលើដើមទុន

ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ៧៧-០១-១៣៦ចុះ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារចាំបាច់ត្រូវរក្សាប្រាក់បញ្ញើតាមច្បាប់ឲ្យបាន ១០% នៃដើមទុនដែលបានចុះបញ្ជីសរុបរបស់ខ្លួន ។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃនោះទេ និង ត្រូវបង្វិលឲ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ។

ក្នុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់អត្រា ០,០៦% ក្នុងមួយឆ្នាំ (២០២០៖ ០,០៦% ទៅ ០,៤៧% ក្នុងមួយឆ្នាំ)។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជាប្រាក់បម្រុងដែលប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និង ប្រាក់កម្ចីបរទេស។ វាត្រូវបានរក្សាទុកដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ៧៧-០២០-២៣០ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ដែលត្រូវបានគណនាតាមអត្រា ៧% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងរូបិយវត្ថុក្រៅពីប្រាក់រៀល។ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតជូនដំណឹងលេខ ៨១៣-០២១-៣៦៣ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុដែលបញ្ជាក់ពីការបន្តការរក្សាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា ៧% សម្រាប់ប្រាក់រៀលនិងដុល្លារអាមេរិក។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំភាន់

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

៦. សមតុល្យនៅធនាគារនានា

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនៅធនាគារនានា				
វាស់វែងតាមតម្លៃដករំលស់	៥០៩.០០៥.៨៣៤	២.០៧៤.១៩៩	៣២៦.៧២៥.៦២៥	១.៣២១.៦០៥
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(៨៧៧.៤៣៦)	(៣.៥៧៦)	(៧៦៩.១២៨)	(៣.១១១)
	<u>៥០៨.១២៨.៣៩៨</u>	<u>២.០៧០.៦២៣</u>	<u>៣២៥.៩៥៦.៤៩៧</u>	<u>១.៣១៨.៤៩៤</u>

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នៅតម្លៃរំលស់				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានរយៈពេលខ្លី	១៣.០៤២.៩៦៣	៥៣.១៥០	១០.៣០៥.៤៧១	៤១.៦៨៦
ឥណទានរយៈពេលវែង	៣.៩៥៦.៦៨១.២០២	១៦.១២៣.៤៧៦	៣.៤៧០.២៦៣.៨១៨	១៤.០៣៧.២១៦
ឥណទានវិបារូបនី	៤២៤.៧៨៣.១៦៥	១.៧៣០.៩៩១	២៨៨.៦៤៣.៤៣១	១.១៦៧.៥៦៣
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	៦៨.៤៤៥.៦៧៣	២៧៨.៩១៦	៤៣.៩៣៣.៩៤២	១៧៧.៧១២
ឥណទានយានយន្ត	៦.៨០២.៣៦២	២៧.៧២០	៣.៨១៣.៤៧៥	១៥.៤២៦
ឥណទានផ្តល់ដល់បុគ្គលិក	១៥.៣៦៦.០៦៩	៦២.៦១៧	១៤.៧២២.៨៤៧	៥៩.៥៥៤
ឥណទានបុគ្គល	៧៣៣.១០៩	២.៩៨៧	៤៥២.០៤៧	១.៨២៩
ប័ណ្ណឥណទាន	១.២៣៦.០២៥	៥.០៣៧	១.២៣៦.៥១៨	៥.០០២
ឥណទានដុលសរុប	<u>៤.៤៨៧.០៩០.៥៦៨</u>	<u>១៨.២៨៤.៨៩៤</u>	<u>៣.៨៣៣.៣៧១.៥៤៩</u>	<u>១៥.៥០៥.៩៨៨</u>
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(៣៤.២៨០.៦១២)	(១៣៩.៦៩៣)	(១៨.៧៧២.១៣៥)	(៧៥.៩៣៣)
	<u>៤.៤៥២.៨០៩.៩៥៦</u>	<u>១៨.១៤៥.២០១</u>	<u>៣.៨១៤.៥៩៩.៤១៤</u>	<u>១៥.៤៣០.០៥៥</u>

ធនាគារវប្បធិការអភិវឌ្ឍន៍ បំណាច់

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

៨. មូលបត្រវិនិយោគ

	ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
មូលបត្រវិនិយោគនៅតម្លៃ រំលស់	៧.៦៥១.៤៧៦	៣១.១៨០	៧.៤៦៧.៥៩១	៣០.២០៦
សំវិធានធានលើការខាតបង់ពី ឱនភាពនៃតម្លៃ	(៣៥.៦៦៧)	(១៤៦)	(៣៣.៥០៥)	(១៣៥)
	៧.៦១៥.៨០៩	៣១.០៣៤	៧.៤៣៤.០៨៦	៣០.០៧១

ធនាគារវប្បធិការស៊ី ចំកាត់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	បរិក្ខារការិយាល័យ			កុំព្យូទ័រនិងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការជួសជុលកែលម្អ អាគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	លានរៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
តម្លៃដើម	២៥.២៧០.៦៧៣	១៤.៣២៦.៧៧២	១.៧២៩.៦១៥	៣១.០៤២.៨៦៩	១៤៥.៨០១	៧២.៥១៥.៧៣០	២៩៣.៣២៦
រំលស់បង្គរ	៨.៨៥៩.៦៥៣	៧.១៩៦.៦០៦	១.១៩០.៩០៧	១៣.៥៣៦.៦៧៤	-	៣០.៧៨៣.៨៤០	១២៤.៥២១
តម្លៃយោង	១៦.៤១១.០២០	៧.១៣០.១៦៦	៥៣៨.៧០៨	១៧.៥០៦.១៩៥	១៤៥.៨០១	៤១.៧៣១.៨៩០	១៦៨.៨០៥

ធនាគារវប្បធម៌: អេស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	បរិក្ខារការិយាល័យ			កុំព្យូទ័រនិងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការជួសជុលកែលម្អ អាគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	លានរៀល
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២៥.២៧០.៦៧៣	១៤.៣២៦.៧៧២	១.៧២៩.៦១៥	៣១.០៤២.៨៦៩	១៤៥.៨០១	៧២.៥១៥.៧៣០	២៩៣.៣២៦
ការទិញបន្ថែម	៤២.៥៨៤	៣៩៧.៣០៩	២៨៥.៩២៥	៣.១២៤.៨៣២	១.៦៣៤.០០៦	៥.៤៨៤.៦៥៦	២២.២៧៤
ការផ្ទេរ	៥១១.១៨៦	៧៧.៣១៥	-	-	(៥៨៨.៥០១)	-	-
ការលក់ចេញ	-	-	(២១៩.៣៦៩)	(៥៩.៣៥៣)	-	(២៧៨.៧២២)	(១.១៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	២.២៤៨
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	២៥.៨២៤.៤៤៣	១៤.៨០១.៣៩៦	១.៧៩៦.១៧១	៣៤.១០៨.៣៤៨	១.១៩១.៣០៦	៧៧.៧២១.៦៦៤	៣១៦.៧១៦
រំលស់បង្ករ							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៨.៨៥៩.៦៥៣	៧.១៩៦.៦០៦	១.១៩០.៩០៧	១៣.៥៣៦.៦៧៤	-	៣០.៧៨៣.៨៤០	១២៤.៥២១
រំលស់	១.៧៤៨.៤០៦	១.២៥៦.៥៦៦	១២៤.៩៨៣	១.៥០៧.៥៧៥	-	៤.៦៣៧.៥៣០	១៨.៨៣៣
ការលក់ចេញ	-	-	(២១៩.៣៦៩)	(៥៩.៣៥៣)	-	(២៧៨.៧២២)	(១.១៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៩៨៥
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	១០.៦០៨.០៥៩	៨.៤៥៣.១៧២	១.០៩៦.៥២១	១៤.៩៨៤.៨៩៦	-	៣៥.១៤២.៦៤៨	១៤៣.២០៧
តម្លៃយោង							
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	១៥.២១៦.៣៨៤	៦.៣៤៨.២២៤	៦៩៩.៦៥០	១៩.១២៣.៤៥២	១.១៩១.៣០៦	៤២.៥៧៩.០១៦	១៧៣.៥០៩

ធនាគារវឌ្ឍនៈអាស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះភតិសន្យាលើការជួលទ្រព្យសកម្មរួមមានអាគារការិយាល័យ និងយានយន្ត។ ព័ត៌មានស្តីអំពីភតិសន្យាដែលធនាគារគឺជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម។

	អាគារ		សរុប	
	ការិយាល័យ	យានយន្ត	ដុល្លារអាមេរិក	លានរៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
តម្លៃដើម	៤៧.៨៥២.២៣៣	២.២០៣.២០៤	៥០.០៥៥.៤៣៧	២០២.៤៧៤
រំលស់បង្គរ	១៤.៦៩៥.៤៣៧	១.៦៤០.៩២៦	១៦.៣៣៦.៣៦៣	៦៦.០៨០
តម្លៃយោង	៣៣.១៥៦.៧៩៦	៥៦២.២៧៨	៣៣.៧១៩.០៧៤	១៣៦.៣៩៤
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១				
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤៧.៨៥២.២៣៣	២.២០៣.២០៤	៥០.០៥៥.៤៣៧	២០២.៤៧៤
ការទិញបន្ថែម	៥.៤៩៨.៨៩៩	៥៨២.៥៩៦	៦.០៨១.៤៩៥	២៤.៦៨៥
ការកែប្រែភតិសន្យា	(៥៨៩.៧៨០)	(៩០.៤២៤)	(៦៨០.២០៤)	(២.៧៦១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១.៥៨៨
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	៥២.៧៦១.៣៥២	២.៦៩៥.៣៧៦	៥៥.៤៥៦.៧២៨	២២៥.៩៨៦
រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១៤.៦៩៥.៤៣៧	១.៦៤០.៩២៦	១៦.៣៣៦.៣៦៣	៦៦.០៨០
រំលស់	៣.២៤០.៣៩០	៣៥២.៦៤៧	៣.៥៩៣.០៣៧	១៤.៥៨៤
ការកែប្រែភតិសន្យា	(២៦.២៣២)	(៤២.៨៤៣)	(៦៩.០៧៥)	(២៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៥៤៧
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	១៧.៤០៩.៥៩៥	១.៩៥០.៧៣០	១៩.៣៦០.៣២៥	៨០.៩៣១
តម្លៃយោង				
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	៣៤.៨៥១.៧៥៧	៧៤៤.៦៤៦	៣៥.៥៩៦.៤០៣	១៤៥.០៥៥

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (ត)

ទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញបូជា

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់ ២៤)	៣.៥២៣.៩៦២	១៤.៣១១	២.៨៥៤.៨០២	១១.៦៣៦
ចំណាយការប្រាក់លើភតិសន្យាបំណុល (កំណត់សម្គាល់ ២០)	៩២៩.៨៥៥	៣.៧៧៦	៧៣៨.៦៦៧	៣.០១១
ចំណាយលើភតិសន្យារបស់ទ្រព្យសកម្ម ដែលមានតម្លៃទាប និងភតិសន្យារយៈ ពេលខ្លី	១.៧១៩.៨៧៤	៦.៩៨៤	២.៣៤០.០៥២	៩.៥៣៨
	<u>៦.១៧៣.៦៩១</u>	<u>២៥.០៧១</u>	<u>៥.៩៣៣.៥២១</u>	<u>២៤.១៨៥</u>

ធនាគារវិនិយោគស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១១. ទ្រព្យសកម្មអន្តរកាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល
កម្មវិធីកុំព្យូទ័រ		
តម្លៃដើម	១២.៨៥៣.៨៣៩	៥១.៩៩៤
រំលស់បង្គរ	៣.៩២២.៤០៩	១៥.៨៦៦
សមតុល្យចុងគ្រា	៨.៩៣១.៤៣០	៣៦.១២៨

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល
កម្មវិធីកុំព្យូទ័រ		
តម្លៃដើម		
ថ្ងៃទី១ ខែមករា	១២.៨៥៣.៨៣៩	៥១.៩៩៤
ការទិញបន្ថែម	៥.៦៦១.៨៩៨	២២.៩៩៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤៦៥
	១៨.៥១៥.៧៣៧	៧៥.៤៥២
រំលស់បង្គរ		
ថ្ងៃទី១ ខែមករា	៣.៩២២.៤០៩	១៥.៨៦៦
រំលស់	៨៦៤.៩៧៨	៣.៥១៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣០
	៤.៧៨៧.៣៨៧	១៩.៥០៩
សមតុល្យចុងគ្រា	១៣.៧២៨.៣៥០	៥៥.៩៤៣

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១២. ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ

ទ្រព្យសកម្ម និងបំណុលពន្ធពន្យារត្រូវបានកាត់កង នៅពេលមានការអនុញ្ញាតដោយច្បាប់ក្នុងការកាត់ កងរវាងទ្រព្យសកម្មពន្ធបច្ចុប្បន្ន និងបំណុលពន្ធបច្ចុប្បន្នហើយនៅពេលដែលពន្ធពន្យារស្ថិតក្រោមអាជ្ញាធរពន្ធ តែមួយ។ ចំនួនដែលបានកាត់កងរួចហើយមានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មពន្ធពន្យារ	៩.៥៣៤.០៦៥	៣៨.៨៥១	៧.០៨២.៩៧០	២៨.៦៥១
បំណុលពន្ធពន្យារ	(១.៤៧៤.១២៤)	(៦.០០៧)	(១.៤១៤.៨៥៦)	(៥.៧២៣)
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	៨.០៥៩.៩៤១	៣២.៨៤៤	៥.៦៦៨.១១៤	២២.៩២៨

ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ កើតឡើងបណ្តាលមកពីធាតុនៃទ្រព្យសកម្មពន្យារដូចជា សំវិធានធនលើ ការខាតបង់ឱនភាពតម្លៃ ចំណូលកម្រៃសេវាឥណទាន និងកម្រៃសេវាកាតពន្យារ និងបង្កប្រាក់លើកទឹកចិត្ត របស់គណៈគ្រប់គ្រង និងធាតុនៃបំណុលពន្ធពន្យារ ដូចជាទ្រព្យសកម្មដែលអាចរំលស់បាន និងការប្រាក់ពន្យារ។

១៣. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កក់និងប្រាក់បង់មុន	១៤.១៥៩.០៨៥	៥៧.៦៩៨	១៣.៣៣៣.៤៩៦	៥៣.៩៣៤
គណនីត្រូវទទួលពី Master/Visa Card និង MoneyGram និងគណនីត្រូវ ទទួលផ្សេងៗ	១១.៦៩០.០១១	៤៧.៦៣៧	១០.១០៨.១៤១	៤០.៨៨៧
ការចំណាយបុរេប្រទាន	៤.៩៧៥.៤១៤	២០.២៧៥	៣.៩៦១.១៨៨	១៦.០២៣
ការផ្គត់ផ្គង់កាត	៤.១៧៧.៨៨៤	១៧.០២៥	៣.០៨៥.៩៧៩	១២.៤៨៣
ការវិនិយោគផ្សេងៗ	៧៦.១៨៥	៣១០	២៥.៥៨៨	១០៤
	៣៩.០៧៨.៥៧៩	១៤២.៩៤៥	៣០.៥១៤.៣៩២	១២៣.៤៣១

ធនាគារវឌ្ឍន៍ស្រុកស្រី ចំការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គណនីសន្សំ	៣.៤៩៤.៥២០.៧៨៨	១៤.២៤០.១៧២	៣.០៣៨.៥៩៩.១៩៤	១២.២៩១.១៣៤
គណនីចរន្ត	១.០៦៤.៣២៤.៩១៨	៤.៣៣៧.១២៤	៨៦៨.៦៤៨.៩៣៨	៣.៥១៣.៦៨៥
ប្រាក់បញ្ញើមានកាលកំណត់	៩៨១.២៨៣.២០០	៣.៩៩៨.៧២៩	៩៦៤.១៤៧.៦៧៤	៣.៨៩៩.៩៧៧
ប្រាក់បញ្ញើកម្រិតទុក	២.២៧៦.៥៧០	៩.២៧៧	៧២.៥៧០	២៩៤
	៥.៥៤៦.៤០៥.៤៧៦	២២.៥៨៥.៣០២	៤.៨៧១.៤៦៨.៣៧៦	១៩.៧០៥.០៩០

១៥. មូលបត្របំណុល

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សញ្ញាប័ណ្ណសាជីវកម្ម	២១.២១៤.១៨៩	៨៦.៤៤៨	២១.២៨២.០៨៨	៨៦.០៨៦

ការប្រាក់ត្រូវទូទាត់ជារៀងរាល់ពាក់កណ្តាលឆមាស។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ធនាគារបានធ្វើការទូទាត់ ការប្រាក់លើមូលបត្របំណុល ជូនដល់វិនិយោគិន ជាទឹកប្រាក់សរុបចំនួន ៣.២៩៥ លានរៀល ឬ ប្រមាណ ៨០៨.៦១៤ ដុល្លារអាមេរិក (២០២០៖ ៣.២៨៧ លានរៀល ឬ ប្រមាណ ៨០៦.៤២៨ ដុល្លារអាមេរិក) ។

១៦. ប្រាក់កម្ចី

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ប្រាក់កម្ចីនៅតម្លៃរំលស់</i>				
ប្រតិបត្តិការផ្តល់សន្ទនីយភាព				
ដោយមានការធានា (ក)	២៧៦.០៧៣.៣៤៦	១.១២៤.៩៩៩	២២៥.៨៥៣.៥០១	៩១៣.៥៧៧
ប្រាក់កម្ចីពីធនាគារ (ខ)	៥២.៤៦៨.២៤៦	២១៣.៨០៨	១៦.១៥០.៥៩០	៦៥.៣៣០
	៣២៨.៥៤១.៥៩២	១.៣៣៨.៨០៧	២៤២.០០៤.០៩១	៩៧៨.៩០៧

ធនាគារវប្បធម៌ អេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១៦. ប្រាក់កម្ចី (ត)

- (ក) នេះតំណាងឱ្យប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ចំនួន ២៤ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៣ខែ រហូតដល់ ១២ខែ។
- (ខ) នេះតំណាងឱ្យប្រាក់កម្ចីពីធនាគារផ្សេងៗ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៤ខែ រហូតដល់ ៧ឆ្នាំ (២០២០៖ ២ខែ ដល់ ៧ឆ្នាំ)។

LPCO ដែលទទួលបានពីធនាគារជាតិនៃកម្ពុជា ត្រូវបានធានាពេញលេញដោយមូលបត្រអាចជួញដូរបាន (NCD) ជាប្រាក់ដុល្លារអាមេរិក។ ប្រាក់កម្ចីផ្សេងទៀត ពុំមានទ្រព្យធានានោះទេ ។ ប្រាក់កម្ចីខាងលើ ចំណាយអត្រាការប្រាក់ថេរចាប់ពី ០,៤២% ទៅ ៦,៨៤% ក្នុងមួយឆ្នាំ (២០២០៖ ០,៤២% ទៅ ៦,៨៤%)។

១៧. អនុបំណុល

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ធនាគារជាតិនៃប្រទេសកាណាដា	១១៣.១២២.២៨៣	៤៦០.៩៧៣	១១៧.០២៣.០៣៥	៤៧៣.៣៥៨

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

១៨. បំណុលតតិសន្យា

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
កាលវិភាគតាមអាយុកាល៖				
ឆ្នាំទី១	៨.០២៨.៧៩១	៣២.៧១៧	៧.៥០៥.៦២២	៣០.៣៦០
ឆ្នាំទី២	៦.៩៤៨.៩៩៣	២៨.៣១៧	៦.៤៧០.៥៣៤	២៦.១៧៣
ឆ្នាំទី៣	៦.៧៩៣.២១៨	២៧.៦៨២	៦.២៦២.៦៧៤	២៥.៣៣៣
ឆ្នាំទី៤	៦.១១៣.៣០៨	២៤.៩១២	៥.៩៦៥.១២៩	២៤.១២៩
ឆ្នាំទី៥	៥.៧៧៨.៣១០	២៣.៥៤៧	៥.៤៩០.៨២៤	២២.២១០
តទៅមុខ	១០.៩៤៣.៩៥៥	៤៤.៥៩៧	១០.៨៩៨.៩៧០	៤៤.០៨៧
	៤៤.៦០៦.៥៧៥	១៨១.៧៧២	៤២.៥៩៣.៧៥៣	១៧២.២៩២
ដក: ការប្រាក់មិនទាន់ទទួលស្គាល់	(៦.៧៣៤.៥៤៤)	(២៧.៤៤៣)	(៦.៨៧១.៨៥១)	(២៧.៧៩៦)
	៣៧.៨៧២.០៣១	១៥៤.៣២៩	៣៥.៧២១.៩០២	១៤៤.៤៩៦

១៩. បំណុលផ្សេងៗ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយបង្ករ	២៥.០២៥.៣៩៥	១០១.៩៧៨	២៧.៧៣២.១០៨	១១២.១៧៦
ការផ្ទេរសាច់ប្រាក់ដែលកំពុង				
ដំណើរការ	៨.៧៩៣.៣៤៥	៣៥.៨៣៣	១.៥៩២.៦០៦	៦.៤៤២
គណនីត្រូវទូទាត់អោយ				
Master/VisaCard និងMoneyGram				
និងបំណុលត្រូវទូទាត់ផ្សេងៗ	៤.៧១៤.១១៣	១៩.២០៩	៣.៧៩០.៧១៦	១៥.៣៣៣
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	១.៥១៤.៧៥៣	៦.១៧៣	២.៨១៤.៥៨៦	១១.៣៨៥
ពន្ធផ្សេងៗត្រូវទូទាត់	៩៩០.៨៦៩	៤.០៣៨	៧១៣.៧០៥	២.៨៨៧
សំវិធានធនសម្រាប់ខ្ទង់ក្រៅតុល្យការ	២១៣.០៩៥	៨៦៨	១៣៤.៣៩៩	៥៤៤
	៤១.២៥១.៥៧០	១៦៨.០៩៩	៣៦.៧៧៨.១២០	១៤៨.៧៦៧

ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២០. ចំណូលសុទ្ធពីការប្រាក់

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	១០៧.១៧៧.៣៨១	៤៣៥.៤៦២	៨១.៧២៤.០០៣	៣៣៤.០០៦
សមតុល្យនៅធនាគារជាតិនៃ				
កម្ពុជានិងធនាគារនានា	១.៨៩១.៩៨៦	៧.៦៨៧	២.១៥៣.៦១៩	៨.៨០២
មូលបត្រវិនិយោគ	១៦៥.២៤៣	៦៧១	៩៤.៧៥៧	៣៨៧
ផ្សេងៗ	២៨.៩៧៣	១១៨	២២៣.៣៤៤	៩១៣
	<u>១០៩.២៦៣.៥៨៣</u>	<u>៤៤៣.៩៣៨</u>	<u>៨៤.១៩៥.៧២៣</u>	<u>៣៤៤.១០៨</u>
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	៩.៤៧២.៨៣៦	៣៨.៤៨៨	៩.២៣៩.៩១០	៣៧.៧៦៤
អនុបំណុល	២.២៩២.៧៧៧	៩.៣១៦	២.៥៦៧.៤៩៦	១០.៤៩៣
ប្រាក់កម្ចី	៣.៣៧៧.១៤៩	១៣.៧២១	២.៤២៧.២៥៥	៩.៩២០
បំណុលភតិសន្យា	៤៦៥.៩០២	១.៨៩៣	៤៤៧.៦១២	១.៨២៩
មូលបត្របំណុល	៤០៣.៨៤០	១.៦៤១	៣៩៩.២៤៨	១.៦៣២
	<u>១៦.០១២.៥០៤</u>	<u>៦៥.០៥៩</u>	<u>១៥.០៨១.៥២១</u>	<u>៦១.៦៣៨</u>
ចំណូលសុទ្ធពីការប្រាក់	<u>៩៣.២៥១.០៧៩</u>	<u>៣៧៨.៨៧៩</u>	<u>៦៩.១១៤.២០២</u>	<u>២៨២.៤៧០</u>

ធនាគារវប្បធិការអភិវឌ្ឍន៍ បំណុល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២០. ចំណូលសុទ្ធពីការប្រាក់ (ត)

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	២០៨.១៥២.៧០៥	៨៤៥.៣០៨	១៦១.២៧០.៣៩៨	៦៥៧.៣៣៩
សមតុល្យនៅធនាគារជាតិនៃ				
កម្ពុជានិងធនាគារនានា	៣.៦៦៨.៩៩២	១៤.៩០០	៤.៩២៣.៧៦៣	២០.០៦៩
មូលបត្រវិនិយោគ	៣១៩.៩១៧	១.២៩៩	៣១៥.៦៩៨	១.២៨៧
ផ្សេងៗ	៦៤.៥៨៨	២៦២	២២៣.៣៤៤	៩១០
	<u>២១២.២០៦.២០២</u>	<u>៨៦១.៧៦៩</u>	<u>១៦៦.៧៣៣.២០៣</u>	<u>៦៧៩.៦០៥</u>
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់អតិថិជន	១៨.៨៥៣.១៧៩	៧៦.៥៦៣	១៧.១៦៤.៤៩៤	៦៩.៩៦៣
អនុបំណុល	៤.៥៨៦.៥៧២	១៨.៦២៦	៥.២២០.៦៦៦	២១.២៧៩
ប្រាក់កម្ចី	៦.៣១៤.១៨៣	២៥.៦៤២	៤.៧៤២.៨០២	១៩.៣៣២
បំណុលភតិសន្យា	៩២៩.៨៥៥	៣.៧៧៦	៧៣៨.៦៦៧	៣.០១១
មូលបត្របំណុល	៨០៨.៦១៤	៣.២៨៤	៨០៣.០៣៣	៣.២៧៣
	<u>៣១.៤៩២.៤០៣</u>	<u>១២៧.៨៩១</u>	<u>២៨.៦៦៩.៦៦២</u>	<u>១១៦.៨៥៨</u>
ចំណូលសុទ្ធពីការប្រាក់	<u>១៨០.៧១៣.៧៩៩</u>	<u>៧៣៣.៨៧៨</u>	<u>១៣៨.០៦៣.៥៤១</u>	<u>៥៦២.៧៤៧</u>

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២១. ចំណូលសុទ្ធពីកម្រៃលើសារ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីកម្រៃជើងសារ				
កម្រៃពីឥណទាន	១.៤១១.៨៧៤	៥.៧៣៦	៦៧៦.៦១៣	២.៧៦៥
កម្រៃពីផ្ទេរប្រាក់និងអេប្រាក់	២.៤១៤.២១៧	៩.៨០៩	១.៥៧៦.៥០៣	៦.៤៤៣
កម្រៃពីប័ណ្ណ Master/Visa និង UPI	៥.៤១៤.២០៨	២១.៩៩៨	៣.៣៥០.៧០៣	១៣.៦៩៤
កម្រៃប្រព័ន្ធ	១៨៩.៤៥៧	៧៧០	១៦៧.១១០	៦៨៣
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	១.១៤៧.៥០០	៤.៦៦២	៧០៩.០០០	២.៨៩៨
កម្រៃជើងសារពីសេវាធានារ៉ាប់រង	២៩១.៥៥៧	១.១៨៥	១៥៩.៨២៩	៦៥៣
កម្រៃពីលេខគណនីពិសេស	៧៦៨.៥២១	៣.១២៣	៩៥.៥១៣	៣៩០
កម្រៃពី E-wallet	៥៣២.៦០៦	២.១៦៤	២៧៨.២១៣	១.១៣៧
កម្រៃផ្សេងៗ	៦៦៩.០៥០	២.៧១៨	៥១៥.៧១០	២.១០៩
	១២.៨៣៨.៩៩០	៥២.១៦៥	៧.៥២៩.១៩៤	៣០.៧៧២
ចំណាយលើកម្រៃជើងសារ				
ចំណាយពីសេវាប័ណ្ណ Master/Visa និង UPI	៣.៧៧០.៥៧៥	១៥.៣២០	២.៩០៩.៤៩១	១១.៨៩២
ចំណាយសេវាធានារ៉ាប់រងនិងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	១.០០៣.២៥៧	៤.០៧៦	៣៦៥.៨០៩	១.៤៩៥
ចំណាយផ្សេងៗ	៤៦.០៦៣	១៨៧	១០០	-
	៤.៨១៩.៨៩៥	១៩.៥៨៣	៣.២៧៥.៤០០	១៣.៣៨៧
ចំណូលសុទ្ធពីកម្រៃជើងសារ	៨.០១៩.០៩៥	៣២.៥៨២	៤.២៥៣.៧៩៤	១៧.៣៨៥

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២១. ចំណូលសុទ្ធពីកម្រៃលើសារ (ត)

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីកម្រៃជើងសារ				
កម្រៃពីឥណទាន	៣.០៧៨.១៦៦	១២.៥០០	១.៩១៧.០៨១	៧.៨១៤
កម្រៃពីផ្ទេរប្រាក់និងអេប្រាក់	៤.៧២០.៥១៦	១៩.១៧០	៣.១៨៩.៣២៩	១៣.០០០
កម្រៃពីប័ណ្ណ Master/Visa និងUPI	១០.២០០.៩៨៧	៤១.៤២៦	៨.១៩៦.៤៤៩	៣៣.៤០៩
កម្រៃប្រព័ន្ធ	៣៩២.១៧២	១.៥៩៣	៣៥៤.១៧០	១.៤៤៤
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	២.២៨០.២២៤	៩.២៦០	១.៣៣០.០០០	៥.៤២១
កម្រៃជើងសារពីសេវាធានារ៉ាប់រង	៦៩៦.៣១៤	២.៨២៨	៤១៤.៩៦២	១.៦៩១
កម្រៃពីលេខគណនីពិសេស	១.៣០៥.៦៩៤	៥.៣០២	៩៥.៥១៣	៣៨៩
កម្រៃពី E-wallet	៩៣៩.៥៧១	៣.៨១៦	៤១០.៧២៨	១.៦៧៤
កម្រៃផ្សេងៗ	១.៨៥០.៩៨៧	៧.៥១៧	១.១៨៥.៩៤៧	៤.៨៣៤
	២៥.៤៦៤.៦៣១	១០៣.៤១២	១៧.០៩៤.១៧៩	៦៩.៦៧៦
ចំណាយលើកម្រៃជើងសារ				
ចំណាយពីសេវាប័ណ្ណ Master/Visa និងUPI	៧.៤៦៥.៩៦០	៣០.៣១៩	៦.៨៧៨.៣៩០	២៨.០៣៦
ចំណាយសេវាធានារ៉ាប់រងនិងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	១.៨១៨.៩២៩	៧.៣៨៧	៨៣៦.២៨៦	៣.៤០៩
ចំណាយផ្សេងៗ	៧១.១២៧	២៨៩	២០០	១
	៩.៣៥៦.០១៦	៣៧.៩៩៥	៧.៧១៤.៨៧៦	៣១.៤៤៦
ចំណូលសុទ្ធពីកម្រៃជើងសារ	១៦.១០៨.៦១៥	៦៥.៤១៧	៩.៣៧៩.៣០៣	៣៨.២៣០

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំប៉ន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២២. ចំណូលប្រតិបត្តិការផ្សេងៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	១.១៨៨.២២៣	៤.៨២៨	៦១៤.៩៤០	២.៥១៣
ចំណូលផ្សេងៗ	៦៣.០០៩	២៥៦	១០.៦៣០	៤៤
	<u>១.២៥១.២៣២</u>	<u>៥.០៨៤</u>	<u>៦២៥.៥៧០</u>	<u>២.៥៥៧</u>
	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	២.៣៥១.១២០	៩.៥៤៨	១.៣៨២.៨៩៦	៥.៦៣៧
ចំណូលផ្សេងៗ	៦៤.៧២១	២៦៣	១១.៧៣០	៤៧
	<u>២.៤១៥.៨៤១</u>	<u>៩.៨១១</u>	<u>១.៣៩៤.៦២៦</u>	<u>៥.៦៨៤</u>

២៣. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សន៍និងប្រាក់រង្វាន់	១៨.៧៩៥.០៨៨	៧៦.៣៦៤	១៥.៩៥២.៣៨៨	៦៥.១៩៧
ប្រាក់បំណាច់អតីតភាពការងារ	១.០៧៩.១៥៨	៤.៣៨៥	៨៩៣.៧៦៧	៣.៦៥៣
ចំណាយផ្សេងៗលើបុគ្គលិក	៨០៩.០១៣	៣.២៨៧	១.០២០.៤១២	៤.១៧១
	<u>២០.៦៨៣.២៥៩</u>	<u>៨៤.០៣៦</u>	<u>១៧.៨៦៦.៥៦៧</u>	<u>៧៣.០២១</u>

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៣. ចំណាយបុគ្គលិក (ត)

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សន៍និងប្រាក់រង្វាន់	៣៦.៧៥២.៦៣៩	១៤៩.២៥២	៣២.៥៤៥.៤៧៦	១៣២.៦៥៥
ប្រាក់បំណាច់អតីតភាពការងារ	២.២២៨.៨៥១	៩.០៥១	១.៨២៣.៨១៩	៧.៤៣៤
ចំណាយផ្សេងៗលើបុគ្គលិក	១.៥០៨.២២៤	៦.១២៦	១.៥៣៧.៤៤៥	៦.២៦៧
	៤០.៤៨៩.៧១៤	១៦៤.៤២៩	៣៥.៩០៦.៧៤០	១៤៦.៣៥៦

២៤. ចំណាយរំលស់

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសម្បត្តិនិងបរិក្ខារ	២.២៩៣.៤២៨	៩.៣១៨	២.៩០៨.៨៧៥	១១.៨៨៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១.៨១១.៨៣៣	៧.៣៦២	១.៨៤៨.២៩៥	៧.៥៥៤
ទ្រព្យសកម្មអរូបី	៤៧៧.៧៥៦	១.៩៤១	២៧៩.១៧០	១.១៤១
	៤.៥៨៣.០១៧	១៨.៦២១	៥.០៣៦.៣៤០	២០.៥៨៤

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសម្បត្តិនិងបរិក្ខារ	៤.៦៣៧.៥៣០	១៨.៨៣៣	៥.៦៤៧.៩៧២	២៣.០២២
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៣.៥២៣.៩៦២	១៤.៣១១	២.៨៥៤.៨០២	១១.៦៣៦
ទ្រព្យសកម្មអរូបី	៨៦៤.៩៧៨	៣.៥១២	៥៤៥.១៦៤	២.២២២
	៩.០២៦.៤៧០	៣៦.៦៥៦	៩.០៤៧.៩៣៨	៣៦.៨៨០

ធនាគារវប្បធម៌កម្ពុជា បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៥. ចំណាយប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ការជួសជុលនិងថែទាំ	១.៦២៩.១៧០	៦.៦១៩	២.០១២.១៤៦	៨.២២៤
សម្ភារៈការិយាល័យ	១.០៧៧.២២៥	៤.៣៧៧	១.២៦៤.៧៣៣	៥.១៦៩
ការបរិច្ចាគ	១.០២៣.៣៥៦	៤.១៥៨	២៥.៣៨៩	១០៤
ការជួល	៨៤២.៣៨០	៣.៤២៣	៨៥៨.៤២២	៣.៥០៨
សេវាសន្តិសុខ	៦៧៨.២៨៤	២.៧៥៦	៦០៧.២៤០	២.៤៨២
ទំនាក់ទំនង	៥១៩.៦៩១	២.១១២	៣៧៨.១៨៧	១.៥៤៦
ផ្នែកទីផ្សារនិងការផ្សាយ				
ពាណិជ្ជកម្ម	៤២៥.១១៤	១.៧២៧	៣៩១.៥៧២	១.៦០០
ថ្លៃទឹកនិងភ្លើង	៥៦៦.៧១៩	២.៣០៣	៥៧៣.៥៣១	២.៣៤៤
ជំនាញវិជ្ជាជីវៈ	៣១២.១៨១	១.២៦៨	៣១២.៥០៩	១.២៧៧
ការធានារ៉ាប់រង	២៥៥.០២១	១.០៣៦	១៩២.១៨៥	៧៨៥
ថ្លៃប្រតិបត្តិការយានយន្ត	១៨៣.៨២១	៧៤៧	១៦៥.១៣៣	៦៧៥
អាជ្ញាប័ណ្ណ	១៧៤.១០២	៧០៧	១៦៩.៧០៣	៦៩៤
ថ្លៃពិនិត្យគណនេយ្យ	៤៩.៥១៩	២០១	៥៥.៦៩៦	២២៨
ថ្លៃធ្វើដំណើរ	៥៥.៩២១	២២៧	៦២.៥០៦	២៥៥
កម្រៃក្រុមប្រឹក្សាភិបាល	៨៥.៦២៦	៣៤៨	៨៥.៦២៥	៣៥០
ថ្លៃសមាជិកភាព	២០.០៨៥	៨២	១២.៦៥០	៥២
អាហារនិងការកំសាន្ត	១៣.៥៦៧	៥៥	១៦.១៩៦	៦៦
ចំណាយផ្សេងៗ	៦២.០៣៧	២៥២	៤៥.០៦៨	១៨៤
	៧.៩៧៣.៨១៩	៣២.៣៩៨	៧.២២៨.៤៩១	២៩.៥៤៣

ធនាគារវប្បធម៌កម្ពុជា បំណាច់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៥. ចំណាយប្រតិបត្តិការ (ត)

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ការជួសជុលនិងថែទាំ	៣.៧១៩.១៣៦	១៥.១០៣	៣.៧៨៣.៧៣០	១៥.៤២២
សម្ភារៈការិយាល័យ	២.៥៨០.៨២៩	១០.៤៨១	២.៥១៩.០២៦	១០.២៦៨
ការបរិច្ចាគ	១.០២៩.៨០៦	៤.១៨២	២៨.៩៤០	១១៨
ការជួល	១.៧១៩.៨៧៤	៦.៩៨៤	២.៣៤០.០៥២	៩.៥៣៨
សេវាសន្តិសុខ	១.៣១៥.៩៧៦	៥.៣៤៤	១.១៨៣.៦០៣	៤.៨២៤
ទំនាក់ទំនង	១.០៥៥.៧២២	៤.២៨៧	៧៦២.៩០២	៣.១១០
ផ្នែកទីផ្សារនិងការផ្សាយ				
ពាណិជ្ជកម្ម	៩៨៤.៣២៩	៣.៩៩៧	៩១២.៩៥៩	៣.៧២១
ថ្លៃទឹកនិងភ្លើង	១.០៥៨.៦៣៦	៤.២៩៩	១.០៧៨.៨១២	៤.៣៩៧
ជំនាញវិជ្ជាជីវៈ	៦២៩.០៤៨	២.៥៥៥	៦៣៣.៧៤៨	២.៥៨៣
ការធានារ៉ាប់រង	៥០៥.៥១១	២.០៥៣	៣៧៨.៣១៦	១.៥៤២
ថ្លៃប្រតិបត្តិការយានយន្ត	៣៧៦.០៦៦	១.៥២៧	៣៨២.២៣៧	១.៥៥៨
អាជ្ញាប័ណ្ណ	៣៦៣.៩០៨	១.៤៧៨	៣៥៤.៧៩២	១.៤៤៦
ថ្លៃពិនិត្យគណនា	១៩៦.០៤០	៧៩៦	១៤៦.៩៣០	៥៩៩
ថ្លៃធ្វើដំណើរ	១៥១.៣៦៧	៦១៥	១៥៨.៧៤៨	៦៤៧
កម្រៃក្រុមប្រឹក្សាភិបាល	១៧១.២៥០	៦៩៥	១៧១.៩៨៥	៧០១
ថ្លៃសមាជិកភាព	៣២.៥៥៦	១៣២	៣១.៣៩០	១២៨
អាហារនិងការកំសាន្ត	៣៨.៣៨៤	១៥៦	៦៩.៨៧៨	២៨៥
ចំណាយផ្សេងៗ	២៥៧.៧៨៦	១.០៤៧	១១៤.៩៩០	៤៦៩
	១៦.១៨៦.២២៤	៦៥.៧៣១	១៥.០៥៣.០៣៨	៦១.៣៥៦

ធនាគារវឌ្ឍន៍ស្តី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៦. ការខាតបង់សុទ្ធពិធានកល្យសកម្មហិរញ្ញវត្ថុ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់អតិថិជន	១១.៤៣៦.៦៨៨	៤៦.៤៦៨	២.៦៩៧.៩៨៤	១១.០២៧
សមតុល្យនៅធនាគារនានា	១៤៩.៦១៧	៦០៨	១២៩.៤១៥	៥២៩
មូលបត្រវិនិយោគ	១.៧៦១	៧	៥៨៦	២
ប្រាក់កក់សម្រាប់ការជួល	៥.១៦៧	២១	(៩.១២៤)	(៣៧)
កិច្ចសន្យាឥណទាននិងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	៣៧.២៣២	១៥១	៣.០០៤	១២
	១១.៦៣០.៤៦៥	៤៧.២៥៥	២.៨២១.៨៦៥	១១.៥៣៣
	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់អតិថិជន	១៥.៥៩៥.៦០៥	៦៣.៣៣៤	៤.០៦២.០១៧	១៦.៥៥៧
សមតុល្យនៅធនាគារនានា	១០៨.៣០៨	៤៤០	៧២០.៣២៤	២.៩៣៦
មូលបត្រវិនិយោគ	២.១៦៣	៩	(៧៣៤)	(៣)
ប្រាក់កក់សម្រាប់ការជួល	៦.៥៨១	២៧	(៨.៩៥៥)	(៣៧)
កិច្ចសន្យាឥណទាននិងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	៧៨.៦៩៦	៣១៩	១៣.១៤២	៥៤
	១៥.៧៩១.៣៥៣	៦៤.១២៩	៤.៧៨៥.៧៩៤	១៩.៥០៧

ធនាគារវប្បធម៌ អេស៊ី ចំកាត់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៧. សាច់ប្រាក់និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៥០៦.៤៣៨.៧៤៩	២.០៦៣.៧៣៨	៣០៤.៤៧២.១៤០	១.២៤៦.២០៤
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	១៤៧.៦៥២.៦១៤	៦០១.៦៨៤	៤៥០.៣២២.៦២៤	១.៨៤៣.១៧១
សមតុល្យនៅធនាគារនានា	២០៩.៤៩៩.៦៣៧	៨៥៣.៧១១	១២៤.៩៧៧.២២៦	៥១១.៥៣២
	<u>៨៦៣.៥៩១.០០០</u>	<u>៣.៥១៩.១៣៣</u>	<u>៨៨០.៧៧១.៩៩០</u>	<u>៣.៦០១.៩០៧</u>

សាច់ប្រាក់ និង សាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ដែលមានអាយុកាលដើម ៣ខែ ឬតិចជាងនេះ ដោយកាត់កងឥណទានវិបារូបន៍ដែលនៅសល់។ តម្លៃយោងនៃ ទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ សាច់ប្រាក់ និង សាច់ប្រាក់សមមូលសម្រាប់ ដំណាច់ការិយបរិច្ឆេទ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ អាចត្រូវបានផ្ទេរជាមួយ ធាតុដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចដែលបានបង្ហាញខាងលើ។

២៨. សម្ព័ន្ធភ្នក

(ក) សម្ព័ន្ធភ្នក និងទំនាក់ទំនង

សម្ព័ន្ធភ្នក និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធភ្នក	ទំនាក់ទំនង
ធនាគារជាតិនៃប្រទេសកាណាដា	ភាគទុនិកធំបំផុត
គណៈគ្រប់គ្រងសំខាន់ៗ	គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ ដែលជាអ្នកធ្វើការសម្រេច ចិត្តសំខាន់ៗទាក់ទងទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៨. សម្ព័ន្ធនិយម (ត)

(ខ) សមតុល្យសម្ព័ន្ធនិយម

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយអភិបាល និងគណៈគ្រប់គ្រង	៤.៣៣៨.៨០៤	១៧.៦៨១	៤.៦៤៨.៩៥៥	១៨.៨០៥
អនុបំណុលពីធនាគារជាតិនៃប្រទេសកាណាដា	២.៩៥២.៦៥៦	១២.០៣២	៣.៤០៩.៨១៦	១៣.៧៩៣
ប្រាក់បញ្ញើនៅធនាគារជាតិនៃប្រទេសកាណាដា	១១៣.១២២.២៨៣	៤៦០.៩៧៣	១១៧.០២៣.០៣៥	៤៧៣.៣៥៨
ប្រាក់បញ្ញើនៅធនាគារជាតិនៃប្រទេសកាណាដា	១៧០.១៨៣.០១៥	៦៩៣.៤៩៦	២១២.៣៩៨	៨៥៩

(គ) ប្រតិបត្តិការជាមួយសម្ព័ន្ធនិយមនានា

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលការប្រាក់ទៅលើឥណទានផ្តល់ឱ្យគណៈគ្រប់គ្រង	៦៩.៣៩៧	២៨២	៤៤.៦២៦	១៨២
ចំណាយលើការប្រាក់បញ្ញើ និងប្រាក់តម្កល់ឱ្យអភិបាល និងគណៈគ្រប់គ្រង	១១.៧៦១	៤៨	៥០.១៨៥	២០៥
ចំណាយលើការប្រាក់ឱ្យធនាគារជាតិនៃប្រទេសកាណាដា	២.២៩២.៧៧៧	៩.៣១៦	២.៥៦៧.៤៩៦	១០.៤៩៣
ចំណូលការប្រាក់ពីធនាគារជាតិនៃប្រទេសកាណាដា	១៣០.១៤១	៥២៩	-	-

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៨. សម្ព័ន្ធព្យាបាល (ត)

(គ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលការប្រាក់ទៅលើឥណទាន ផ្តល់ឱ្យគណៈគ្រប់គ្រង	១៣៥.២៥៥	៥៤៩	១០៦.៧៧៣	៤៣៥
ចំណាយលើការប្រាក់បញ្ញើនិង ប្រាក់តម្កល់ឱ្យអភិបាលនិង គណៈគ្រប់គ្រង	២៥.៨៥១	១០៥	៧៧.៦៤៦	៣១៦
ចំណាយលើការប្រាក់ឱ្យធនាគារជាតិ នៃប្រទេសកាណាដា	៤.៥៨៦.៥៧២	១៨.៦២៦	៥.២២០.៦៦៦	២១.២៧៩
ចំណូលការប្រាក់ពីធនាគារជាតិ នៃប្រទេសកាណាដា	១៣០.១៤១	៥២៩	-	-

(ឃ) ប្រាក់បៀវត្សរ៍របស់គណៈគ្រប់គ្រងសំខាន់ៗ និងអភិបាល

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍	៥.៥០៥.៧៦៦	២២.៣៧០	៤.០៨៨.៨៩២	១៦.៧១១

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍	១០.០០៤.១៤២	៤០.៦២៧	៧.៧៨០.៧៤២	៣១.៧១៤

ធនាគារវប្បធម៌ ភីអិលស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

២៩. កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានវិបារូបន៍ដែលមិនទាន់បានប្រើ	១៧៨.២១០.៨៥០	៧២៦.២០៩	១១៦.៥៦៧.៤៨០	៤៧១.៥១៥
លិខិតឥណទាន	១២.៨៨៦.៣៣១	៥២.៥១២	១០.៤៥៥.៨៩៤	៤២.២៩៤
ការធានាលើការទូទាត់	១០.២៥៥.៤៩០	៤១.៧៩១	៨.៩០៣.៤៦១	៣៦.០១៤
បណ្តុំឥណទានដែលមិនទាន់បានប្រើ	៩.៥៥៧.៥៣៨	៣៨.៩៤៧	៩.៦៩៣.៥៣៧	៣៩.២១០
មូលបត្របំណុល	៩.១០១.៥៩៧	៣៧.០៨៩	១៣.៦៣៥.៧៩៣	៥៥.១៥៧
មូលបត្រ	៤.៤០០.០០០	១៧.៩៣០	៤.៤០០.០០០	១៧.៧៩៨
មូលបត្របំណុលលើការធានា	៨៦៤.៦៤៧	៣.៥២៣	១៧៦.៥៩៣	៧១៤
មូលបត្រលើការដេញថ្លៃ	១២៨.២០៥	៥២២	២.២១៤.៦៤៤	៨.៩៥៨
ការធានាផ្សេងៗ	២៣៧.០០០	៩៦៦	២៣៧.០០០	៩៥៩
	២២៥.៦៤១.៦៥៨	៩១៩.៤៨៩	១៦៦.២៨៤.៤០២	៦៧២.៦១៩

៣០. របាយការណ៍តាមផ្នែក

ធនាគារ មិនតម្រូវឲ្យធ្វើរបាយការណ៍តាមផ្នែកទេ ពីព្រោះប្រាក់ចំណូលមួយភាគធំគឺបានមកពីអាជីវកម្មផ្នែកតែមួយដែលជាឥណទាន និងការឲ្យកម្ចី។ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារវិជ្ជាជីវៈអេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ បានធ្វើឡើងស្របទៅនឹងគោលការណ៍ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

ការខាតបង់រំពឹងទុក - បម្រែបម្រួលនៃECLនៃឥណទានផ្តល់ដល់អតិថិជន

តារាងខាងក្រោម សង្ខេបពីសំវិធានធនលើ ការខាតបង់ឥណទានផ្តល់ដល់អតិថិជននាដំណាច់ការិយបរិច្ឆេទ៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL១២ខែ	ECL	ECL		
		ពេញមួយអាយុកាល	ពេញមួយអាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៩.២៨៣.៧៦៧	២.៩៩៣.៩៩៥	៦.៤៩៤.៣៧៣	១៨.៧៧២.១៣៥	៧៥.៩៣៣
បម្រែបម្រួលសំវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	៨២.៩៩០	(៨២.៩៩០)	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(៤៥.៩២៤)	៦៩.៨២២	(២៣.៨៩៨)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៤០.៩២៩)	(៨៣៨.៦០៧)	៨៧៩.៥៣៦	-	-
ការវាស់វែងឡើងវិញលើសំវិធានធនលើការខាតបង់ សុទ្ធ ^(១)	២.៧១៥.៤២២	៩១៣.៩៦៦	៩៤៦.៥០០	៤.៥៧៥.៨៨៨	១៨.៦៤៧
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១.២៨៨.៤១៥	៤០៧	១៥៦.៩៥៤	១.៤៤៥.៧៧៦	៥.៨៩២
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៤៩៥.៨៧៥)	(២០២.៥៦៩)	(៧៥៣.៣៧៣)	(១.៤៥១.៨១៧)	(៥.៩១៦)
បម្រែបម្រួលនានា	១១.០០០.០០០ ^(២)	(៣.៨០៩)	(៥៧.៥៦១)	១០.៩៣៨.៦៣០	៤៤.៥៧៥
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	៥៦២
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	២៣.៧៨៧.៨៦៦	២.៨៥០.២១៥	៧.៦៤២.៥៣១	៣៤.២៨០.៦១២	១៣៩.៦៩៣

(១) រាប់បញ្ចូលការវាស់វែងឡើងវិញនៃសំវិធានធននៃការខាតបង់សុទ្ធ(បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយប័ណ្ណ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

(២) នេះបង្ហាញពីការបន្ថែម ECL សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ សូមពិនិត្យកំណត់សម្គាល់ ៣៣ (ក) សម្រាប់ព័ត៌មានលម្អិត។

ធនាគារវិជ្ជាជីវៈអេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការខាតបង់រំពឹងទុក-បម្រែបម្រួលនៃECLនៃឥណទានផ្តល់ដល់អតិថិជន (ត)

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL១២ខែ	ECL	ECL		
	ពេញមួយអាយុ	ពេញមួយ	ពេញមួយ		
	កាល	អាយុកាល	សរុប		
	ដុល្លារ	ដុល្លារ	ដុល្លារ	ដុល្លារអាមេរិក	លានរៀល
	អាមេរិក	អាមេរិក	អាមេរិក		
សំវិធានធនលើការខាតបង់នៅ					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១.៥៧៣.៨៨១	៥៦៦.៣១៧	៤.២១៥.២៥៤	៦.៣៥៥.៤៥២	២៥.៨៩៨
បម្រែបម្រួលសំវិធានធនលើការ					
ខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	១៣.៥៨៩	(១៣.៥៨៩)	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(៨.៨៣៣)	៨.៨៣៣	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៣.៣៣៩)	(២០៣.៩៥៦)	២០៧.២៩៥	-	-
ការវាស់វែងឡើងវិញលើសំវិធានធន					
លើការខាតបង់សុទ្ធ ^{១)}	៨០.៦៥២	៨៨៣.៧៦៤	២.៩៧៤.៧៤៥	៣.៩៣៩.១៦១	១៦.១២៣
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៤៣៦.៤២២	-	-	៤៣៦.៤២២	១.៧៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១៦៤.០៣០)	(១៧.៣៩០)	(៥៥.៣៣៧)	(២៣៦.៧៥៧)	(៩៦៩)
បម្រែបម្រួលនានា	(២៣)	(១០.០១៧)	(១៦០.២៨០)	(១៧០.៣២០)	(៦៩៧)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយប័ណ្ណ	-	-	-	-	១១៥
សំវិធានធនលើការខាតបង់					
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	១.៩២៨.៣១៩	១.២១៣.៩៦២	៧.១៨១.៦៧៧	១០.៣២៣.៩៥៨	៤២.២៥៦

^{១)} រាប់បញ្ចូលការវាស់វែងឡើងវិញនៃសំវិធានធននៃការខាតបង់សុទ្ធ(បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយប័ណ្ណ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ។ ផលបូកនៃសមតុល្យដែលបានបង្ហាញនៅក្នុងការវិភាគតាម អាយុកាលមិនអាច ផ្គូផ្គងជាមួយនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដូចដែលបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ។ នេះដោយសារតែការវិភាគភាពតាមអាយុកាល រួមបញ្ចូល លំហូរសាច់ ប្រាក់ទាំងអស់ដែលទាក់ទងនឹងប្រាក់ដើម ដោយពុំផ្អែកលើមូលដ្ឋានអប្បបរមា ។ ចំនួនទឹកប្រាក់សម្រាប់ កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុគឺជាចំនួនអតិបរិមាដែលអាចត្រូវបានដកចេញក្រោមកិច្ចសន្យា ឥណទាន ឬហៅថា កិច្ចសន្យាធានាហិរញ្ញវត្ថុដែលរួមបញ្ចូលទាំង រយៈពេលដំបូងដែល កិច្ចសន្យាទាំងនេះត្រូវ បានទូទាត់។ លំហូរសាច់ប្រាក់ដែលពុំបានធ្វើអប្បបរមា ជាបំណុលដែលស្ថិតនៅក្រោមកិច្ចសន្យាធានាហិរញ្ញវត្ថុ និង កិច្ចសន្យាប្រហាក់ប្រហែលដោយបែងចែកផ្អែកលើកាលបរិច្ឆេទដំបូង ដែលគេអាចទូទាត់បាន។

ធនាគារវិជ្ជាជីវៈ មីកាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល							មិនមានអាយុកាល
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាស់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	៥០៦.៤៣៨.៧៤៩	៥០៦.៤៣៨.៧៤៩	៥០៦.៤៣៨.៧៤៩	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៣៥៨.៧៣៣.៦៤៩	១.៣៥៩.២០៩.០៤៩	២១៩.៥៩៧.៩៥១	២០៥.៧៤៤.៣៩៤	៥០៥.៦១៥.៦០០	-	-	៤២៩.២៥១.១០៤
សមតុល្យនៅធនាគារនានា	៥០៨.១២៨.៣៩៨	៥១១.៩៨៥.២៦១	២១៦.៥៨៣.២៣១	៧៩.៣៦០.៥៤២	២១៦.០៤១.៤៨៨	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៤.៤៥២.៨០៩.៩៥៦	៦.០៤៩.៦៧៩.៥២១	១១៤.៧៣២.៨៣២	២១៥.៨០៨.៩២៩	១.០២៨.៦៨៤.៤៨៥	៣.១០១.៥០៩.៥០៧	១.៥៨៨.៩៤៣.៧៦៨	-
មូលបត្រវិនិយោគ	៧.៦១៥.៨០៩	៨.១០០.២៤៤	-	-	៣.៣៥៧.៤៣១	៤.៧៤២.៨១៣	-	-
ទ្រព្យសកម្មផ្សេងៗ	១៦.៦៤២.០១៧	១៦.៦៤២.០១៧	១១.៧៧៦.៤៩៦	៩.២៧០	២០៧.៨១២	១.២៥៩.០១៤	៣.៣៨៩.៤២៥	-
សមមូលជាដុល្លារអាមេរិក	៦.៨៥០.៣៦៨.៥៧៨	៨.៤៥២.០៥៤.៨៤១	១.០៦៩.១២៩.២៥៩	៥០០.៩២៣.១៣៥	១.៧៥២.៩០៦.៨១៦	៣.១០៧.៥១១.៣៣៤	១.៥៩២.៣៣៣.១៩៣	៤២៩.២៥១.១០៤
សមមូលជាលានរៀល	២៧.៩១៥.២៥២	៣៤.៤៥២.១២៣	៤.៣៥៦.៧០២	២.០៤១.២៦២	៧.១៤៣.០៩៥	១២.៦៦៣.១០៩	៦.៤៨៨.៧៥៨	១.៧៤៩.១៩៨

ធនាគារវិស័យឥណទាន បំណុល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង	លំហូរចូល/(ចេញ)	រហូតដល់១ខែ	>១-៣ខែ	>៣-១២ខែ	>១-៥ឆ្នាំ	លើសពី៥ឆ្នាំ	ច្បាស់លាស់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	(៥.៥៤២.៤០៥.៤៧៦)	(៥.៥៧២.៧៦៧.៩៤៤)	(៤.៧០៣.៣៤៩.០០៣)	(២២៤.៦៨៦.០២៧)	(៦០៩.២៦៤.៤០៦)	(៣៥.៤៦៨.៥០៨)	-	-
មូលបត្របំណុល	(២១.២១៤.១៨៩)	(២៣.២៣៤.៧០៩)	-	(៨០៦.៥៨០)	(៨០៦.៥៨០)	(២១.៦២១.៥៤៩)	-	-
ប្រាក់កម្ចី	(៣២៨.៥៤១.៥៩២)	(៣៤៤.៨១៩.៨២៥)	(៣៧.១៥៤.៨៣៤)	(៦០.៦០៤.៩២៩)	(២៤៥.៧៤១.៨០៦)	(១៦០.៧០៨)	(១.១៥៧.៥៤៨)	-
អនុបំណុល	(១១៣.១២២.២៨៣)	(១៤៤.០៨៨.៦០៨)	(៥.៨៣៤.៥៥៤)	(៤.៥៨៩.១៧៧)	(៤.៩៦២.៩៩២)	(៧៣.៩២១.៥៦០)	(៥៤.៧៨០.៣២៥)	-
បំណុលភតិសន្យា	(៣៧.៨៧២.០២៧)	(៤៤.៦០៦.៥៧៥)	(៦៩៦.៩០៦)	(២.០០៣.៨៨៤)	(៥.៣២៨.០០១)	(២៥.៦៣៣.៨២៩)	(១០.៩៤៣.៩៥៥)	-
បំណុលផ្សេងៗ	(៣៨.៥៣២.៨៥៤)	(៣៨.៥៣២.៨៥៤)	-	(១៦.៨៤៤.៨២៦)	(១៣.៥១៣.១៧២)	(៧.៧១៤.៧៦៥)	(៤៦០.០៩១)	-
	(៦.០៨១.៦៨៨.៤២១)	(៦.១៦៨.០៥០.៥១៥)	(៤.៧៤៧.០៣៥.២៩៧)	(៣០៩.៥៣៥.៤២៣)	(៨៧៩.៦១៦.៩៥៧)	(១៦៤.៥២០.៩១៩)	(៦៧.៣៤១.៩១៩)	-
កិច្ចសន្យាឥណទាននិង								
កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(២២១.០០៤.៦៥៧)	(១៤.៥៨៥.៤៥៧)	(២៨.១១១.៧៨២)	(១៦៧.២៦៦.៧៧៧)	(១១.០៤០.៦៤១)	-	-
សមមូលជាដុល្លារអាមេរិក	(៦.០៨១.៦៨៨.៤២១)	(៦.៣៨៩.០៥៥.១៧២)	(៤.៧៦១.៦២០.៧៥៤)	(៣៣៧.៦៤៧.២០៥)	(១.០៤៦.៨៨៣.៧៣៤)	(១៧៥.៥៦១.៥៦០)	(៦៧.៣៤១.៩១៩)	-
សមមូលជាលានរៀល	(២៤.៧៨២.៨៨០)	(២៦.០៣៥.៣៩៩)	(១៩.៤០៣.៦០៥)	(១.៣៧៥.៩១២)	(៤.២៦៦.០៥១)	(៧១៥.៤១៣)	(២៧៤.៤១៨)	-

ធនាគារវិជ្ជាជីវៈ ម៉ាកាត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាស់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ ក្នុងដៃ	៣៧៨.១០១.៣៧៣	៣៧៨.១០១.៣៧៣	៣៧៨.១០១.៣៧៣	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៤៨១.៦២៦.៧០១	១.៤៨២.៤៦៣.៦៧១	២២៧.៦០២.២៩០	១៤០.៨៩៧.១០២	៧៣០.៩៦២.៧៩៩	-	-	៣៨៣.០០១.៤៨០
សមតុល្យនៅធនាគារនានា	៣២៥.៩៥៦.៤៩៧	៣២៩.១៥៩.០១៣	៦២.៥៣១.៥៨៤	២៨.០៨៥.៩៤៥	២៣៨.៥៤១.៤៨៤	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៣.៨១៤.៥៩៩.៤១៤	៤.៩២៥.១៣១.០៦៩	៧៤.២០៨.២២៣	១៣៤.៦៥៩.៦៩៦	៦៣៤.៣០៩.១១៤	២.៧៦៣.៦២១.២០៥	១.៣១៧.៣៣២.៨៣១	-
មូលបត្រវិនិយោគ	៧.៤៣៤.០៨៦	៨.៩២១.៨២៦	-	-	-	៨.៩២១.៨២៦	-	-
ទ្រព្យសកម្មផ្សេងៗ	១៧.៣៤៧.៩៦២	១៧.៣៤៧.៩៦២	៦.៤៣៣.៩៤២	១៨.០២៥	៦.៩០៦.៧៦០	៨៣៧.២៧០	៣.១៥១.៩៦៥	-
សមមូលជាដុល្លារអាមេរិក	៦.០២៥.០៦៦.០៣៣	៧.១៤១.១២៤.៩១៤	៧៤៨.៨៧៧.៤១២	៣០៣.៦៦០.៧៦៨	១.៦១១.៧២០.១៥៧	២.៧៧៣.៣៨០.៣០១	១.៣២០.៤៨៤.៧៩៦	៣៨៣.០០១.៤៨០
សមមូលជាលានរៀល	២៤.៣៧១.៣៩២	២៨.៨៨៥.៨៥០	៣.០២៩.២០៩	១.២២៨.៣០៨	៦.៥១៩.៤០៨	១១.២១៨.៣២៣	៥.៣៤១.៣៦១	១.៥៤៩.២៤១

ធនាគារវិស័យហិរញ្ញវត្ថុ បំណុល

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាស់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	(៤.៨៧១.៤៦៨.៣៧៦)	(៤.៩០៤.៩៤៩.១៩៧)	(៤.០២៦.៣០៣.៣០៨)	(២១២.៣១០.៦៧៦)	(៦២២.៨៨២.៦៣២)	(៤៣.៤៥២.៥៨១)	-	-
មូលបត្របំណុល	(២១.២៨២.០៨៨)	(២៤.០៤១.២៨៩)	-	(៨០៦.៥៨០)	(៨០៦.៥៨០)	(២២.៤២៨.១២៩)	-	-
ប្រាក់កម្ចី	(២៤២.០០៤.០៩១)	(២៦០.៣៩២.២៤៤)	(៣.៨៣០.៦០៥)	(៦៥.១៩២.២៣៣)	(១៨៣.៩៩៧.២៣២)	(៦.១១៧.២៧៧)	(១.២៥៤.៨៩៧)	-
អនុបំណុល	(១១៧.០២៣.០៣៥)	(១៥៦.២៨៦.៦៦៨)	-	-	-	(១០០.៣៨១.៤៣៧)	(៥៥.៩០៥.២៣១)	-
បំណុលភតិសន្យា	(៣៥.៧២១.៩០២)	(៤២.៥៩៣.៧៥៣)	(៦៤៤.៩១៨)	(១.២៧៤.៥២៧)	(៥.៥៨៦.១៧៧)	(២៤.១៨៩.១៦១)	(១០.៨៩៨.៩៧០)	-
បំណុលផ្សេងៗ	(៣៣.៨២៩.១៣៦)	(៣៣.៨២៩.១៣៦)	(៧១៣.៧០៥)	(១៦.៧៨១.២៣០)	(៥.៣៨៣.៧២៨)	(១០.៦១៣.៣៩០)	(៣៣៧.០៨៣)	-
	(៥.៣២១.៣២៨.៦២៨)	(៥.៤២២.០៩២.២៨៧)	(៤.០៣១.៤៩២.៥៣៦)	(២៩៦.៣៦៥.២៤៦)	(៨១៨.៦៥៦.៣៤៩)	(២០៧.១៨១.៩៧៥)	(៦៨.៣៩៦.១៨១)	-
កិច្ចសន្យាឥណទាននិង								
កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(១៦១.៦៤៧.៤០៣)	(១០.៤៧១.២៨៤)	(១៩.៤៧៤.០៣១)	(១២០.៣៦៩.៤៨៦)	(១១.៣៣២.៦០២)	-	-
សមមូលជាដុល្លារអាមេរិក	(៥.៣២១.៣២៨.៦២៨)	(៥.៥៨៣.៧៣៩.៦៩០)	(៤.០៤១.៩៦៣.៨២០)	(៣១៥.៨៣៩.២៧៧)	(៩៣៩.០២៥.៨៣៥)	(២១៨.៥១៤.៥៧៧)	(៦៨.៣៩៦.១៨១)	-
សមមូលជាលានរៀល	(២១.៥២៤.៧៧៤)	(២២.៥៨៦.២២៧)	(១៦.៣៤៩.៧៤៤)	(១.២៧៧.៥៧០)	(៣.៧៩៨.៣៦០)	(៨៨៣.៨៩១)	(២៧៦.៦៦៣)	-

ធនាគារវិស័យស្រូវ បំបែក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣២. ព័ត៌មានប្រៀបធៀប

តួលេខមួយចំនួន ត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីឲ្យស្របទៅតាមការបង្ហាញ និងការលាតត្រដាង ព័ត៌មាននាការិយបរិច្ឆេទបច្ចុប្បន្ន។

៣៣. ផលប៉ះពាល់ពីជម្ងឺកូវីដ-១៩

ផលប៉ះពាល់នៃវិសក្សរណា ("កូវីដ-១៩") បានរាតត្បាតភូមិសាស្ត្រជាច្រើនជាសកលលោក។ អង្គការ សុខភាពពិភពលោកបានប្រកាសអាសន្នអន្តរជាតិបណ្តាលអំពី ជម្ងឺកូវីដ-១៩ នៅក្នុងខែមករា ឆ្នាំ២០២០ និងបាន ចាត់ថ្នាក់វិស័យនេះជាជម្ងឺរាតត្បាតជាសកលលោកតាំងពីខែមីនា ឆ្នាំ២០២០។ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ មានផលប៉ះពាល់ខ្លាំង ដល់សុខភាព និងការបន្តអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់ សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងការធ្វើអាជីវកម្មនៅក្នុងរយៈពេលដែលមិនធ្លាប់មានពីមុនមក ដែលរួមមាន ដូចជាការអនុញ្ញាតឲ្យធ្វើការរៀបចំឥណទានឡើងវិញ និងការបង្កើតនៃធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្របសម្រួលគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។

គណៈគ្រប់គ្រងនឹងបន្តការត្រួតពិនិត្យពីផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ និងចាត់គ្រប់វិធានការទប់ស្កាត់ រាល់ឥទ្ធិពលដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារ។

ធនាគារបានធ្វើការវិនិច្ឆ័យចំពោះផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដូចខាងក្រោម៖

(ក) ការខាតបង់ឥណទានដែលរំពឹងទុក

ភាពដែលអាចខកខានក្នុងការសង(PD)

PD ត្រូវបានគណនាដោយប្រើទិន្នន័យម៉ាទ្រីសប្រចាំខែសម្រាប់រយៈពេល ៧ ឆ្នាំកន្លងមកនេះដែល មាន ៧២ ម៉ាទ្រីស ។ វិធីសាស្ត្រលម្អិតជាងមុន ត្រូវបានអនុវត្តដោយបំបែកដំណាក់កាលទី ១ ទៅ "ក្រុម ០" ដែលមិនមានថ្ងៃហួសពេលកំណត់ និង "ក្រុម ១" ដែលមានឥណទានហួសកាលកំណត់ពី ១ ទៅ ២៩ ថ្ងៃ។

អត្រាខាតបង់ដោយសារខកខានក្នុងការសង(LGD)

គណនីសកម្មដែលនៅតែមានបន្តសកម្មភាពប្រមូលត្រឡប់មកវិញ ត្រូវបានដាក់បញ្ចូលក្នុងការ គណនា LGD ផ្អែកលើការវិភាគរយៈពេលរបស់ LGD ។ កម្រិតឥណទានសម្រាប់ការគណនា LGD ត្រូវបាន កែប្រែពីការប្រើប្រាស់ ឥណទាននៅពេលខាតបង់ (EAD) ដែលនៅបន្តមានការកើនឡើងនៅក្នុងម៉ូដែលចាស់ ទៅជាកម្រិតឥណទាននៅពេលខកខានក្នុងការសងតែម្តង។ កម្រិត LGD តាមវិស័យ ត្រូវបានកែតម្រូវឲ្យស្រប ទៅតាមការបែងចែកដែលប្រើប្រាស់ក្នុងការគណនា PD ។

ធនាគារវិនិយោគៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣៣. ផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ (ត)

(ក) ការខាតបង់ឥណទានដែលរំពឹងទុក (ត)

លទ្ធផលផ្តល់ផ្តែងលើប្រូបាប៊ីលីតេ (Probability weighted outcome)

បច្ចុប្បន្ននេះ ការកំណត់សេណារីយ៉ូមូលដ្ឋាន ល្អ និងអាក្រក់ ត្រូវបានផ្តល់ការផ្តល់ផ្តែងជា ៦០ ភាគរយ ២០ ភាគរយ និង ២០ភាគរយ រៀងគ្នា។

ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ (Forward-looking information)

ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខត្រូវបានប្រើប្រាស់សម្រាប់តែ PD។ សម្រាប់ LGD ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខមិនត្រូវបានប្រើប្រាស់នោះទេ ដោយសារតែមិនមានព័ត៌មាននៃការខកខានសងគ្រប់គ្រាន់នៅ ត្រីមាសមុនៗដើម្បីធ្វើការវិភាគស្ថិតិរំពឹងទុកទៅថ្ងៃខាងមុខដោយមានភាពជឿទុកចិត្តបាននោះទេ។

កត្តាម៉ាក្រូសេដ្ឋកិច្ចចំបងៗ

កត្តាម៉ាក្រូសេដ្ឋកិច្ចដែលត្រូវបានកំណត់និងប្រើប្រាស់សម្រាប់ PD ដែលរំពឹងទុកមានដូចខាងក្រោម៖

PD តាមផ្នែក	កត្តាម៉ាក្រូសេដ្ឋកិច្ច ^(១)
កសិកម្ម	សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅកម្ពុជា
សំណង់និងអចលនទ្រព្យ	ការចូលរួមចំណែកកំណើន GDP ក្នុងវិស័យឧស្សាហកម្ម
ការជួលអចលនទ្រព្យ	GDP របស់កម្ពុជានៅតម្លៃ ២០០០ ថេរ
ផលិតកម្ម	កំណើនវិនិយោគផ្ទាល់ពីបរទេស
ការលក់ដុំនិងរាយ	សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅកម្ពុជា
សេវាកម្ម	ការចូលរួមចំណែកកំណើន GDP ក្នុងវិស័យឧស្សាហកម្ម
ឥណទានបុគ្គល	ការចូលរួមចំណែកកំណើន GDP ក្នុងវិស័យឧស្សាហកម្ម

^(១) កត្តាម៉ាក្រូសេដ្ឋកិច្ចទាំងអស់មានមូលដ្ឋាននៅក្នុងបរិបទប្រទេសកម្ពុជាលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ធនាគារក៏បានបន្ថែម ECL ចំនួន ១១លានដុល្លារនៅក្នុងអំឡុងត្រីមាសទី១ និងទី២ នៃឆ្នាំ២០២១ ដែលនាំឲ្យ ECL បន្ថែមសរុបគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានចំនួន១៥.៦៥ លានដុល្លារអាមេរិក។ ការបន្ថែម ECL គឺនៅក្រោមសេណារីយ៉ូស្តេស ប្រសិនបើឥណទានដែលត្រូវបានរៀបចំឡើងវិញច្រើនដង ដែលអនុគ្រោះក្នុងការសងប្រាក់ដើមនិងការប្រាក់ នាកាលបរិច្ឆេទរាយការណ៍ត្រូវបានចាត់ថ្នាក់ក្នុងដំណាក់កាលទី២ ដោយសារតែភាពមិនច្បាស់លាស់នៃជម្ងឺកូវីដ-១៩។

(ខ) គណនេយ្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

ធនាគារបានធ្វើការពិចារណា អំពីកត្តាសេដ្ឋកិច្ច និង បានពន្យារការសងប្រាក់កម្ចី សម្រាប់អ្នកខ្ចីប្រាក់ ដែលអាជីវកម្មរបស់គេ ត្រូវបានរងប៉ះពាល់ដោយ ជម្ងឺកូវីដ-១៩ រហូតដល់រយៈពេល ១២ខែចំពោះគ្រប់វិស័យ។ ការចំណេញ និងការខាតបង់ពីការកែប្រែលក្ខខណ្ឌទាំងនេះមិនបានចាត់ទុកជាសារវន្តឡើយ។

ធនាគារវប្បធម៌ អេស៊ី បំភាន់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

៣៣. ផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ (ត)

(គ) ការវាយតម្លៃនិងការវិនិច្ឆ័យ

ធនាគារបានគិតគូរអំពីផលប៉ះពាល់ ដែលបង្កឡើងពីភាពប្រែប្រួល នៃសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងការកំណត់ តួលេខរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មផ្សេងៗទៀតក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលការកំណត់នេះគឺជាការកំណត់ល្អបំផុតរបស់គណៈគ្រប់គ្រងពីងផ្អែកលើព័ត៌មានដែលមាន។ ប៉ុន្តែ ទីផ្សារអាចមានបម្រែបម្រួលមិនប្រក្រតីដូចការរំពឹងទុក ដូចនេះតួលេខដែលបានកំណត់អាចមានការប្រែប្រួលទៅតាមបម្រែបម្រួលទីផ្សារ។